

BRED
BANK

CAMBODIA

**The smarter
way to bank.**

2020

របាយការណ៍ ប្រចាំឆ្នាំ

Telephone number: (+855) 23 999 222

Toll Free number: Freephone 1800 20 1234

Website address: www.bredcambodia.com

Email address: contact@bredcambodia.com

Head Office address: No.30, Preah Norodom Boulevard,
Sangkat Phsar Thmey 3, Khan Daun Penh,
Phnom Penh, Cambodia



មាតិកា

សាររបស់នាយកប្រតិបត្តិ	01
អំពីធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី	04
យុទ្ធសាស្ត្ររបស់យើង	05
ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ	06
សមិទ្ធផលក្នុងឆ្នាំ 2017-2020	07
ការអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2021	13
រចនាសម្ព័ន្ធអង្គភាព	14
អ្នកទទួលបន្ទុកអភិបាលកិច្ច	15
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	18
របាយការណ៍របស់សវនករឯករាជ្យ	25

សាររបស់នាយកប្រតិបត្តិ

លោក GUILLAUME CLAUDE PERDON
នាយកប្រតិបត្តិនៃធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី



ចក្ខុវិស័យសេដ្ឋកិច្ច

ស្ថេរភាពនៃកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាជាក្លាយជាទីផ្សារដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស។ ក្នុងន័យនេះ ធនាគារ ប្រេង ប៊ែង ខេមបូឌា ភីអិលស៊ី ("ធនាគារ") ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ និងបានចាប់ផ្តើមធ្វើប្រតិបត្តិការ ធនាគារ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧។

ដោយនឹកស្មានមិនដល់ ឆ្នាំ ២០២០ បានចាប់ផ្តើមជាមួយនឹងវត្តមានជំងឺកូវីដ ១៩។ ការរាតត្បាតនៃជំងឺនេះ បានធ្វើឲ្យពិភពលោកធ្លាក់ទៅក្នុងវិបត្តិសុខាភិបាលមួយដែលពុំធ្លាប់មានពីមុនមក ហើយជាងនេះទៅទៀត វាមិនមែនគ្រាន់តែប៉ះពាល់តែទៅលើវិស័យសុខាភិបាលនោះទេ។ វិស័យសង្គមសេដ្ឋកិច្ចក៏បានទទួលរងការខូចខាតយ៉ាងដំណំដែលពុំធ្លាប់ជួបប្រទះផងដែរ។ ជំងឺកូវីដ ១៩ មិនត្រឹមតែបង្កគ្រោះថ្នាក់កើនឡើង នៅគ្រប់បណ្តាប្រទេសដែលកើតជំងឺនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផ្នែកសង្គមនិងសេដ្ឋកិច្ចផងដែរ ដោយបានធ្វើឲ្យពិភពលោកទាំងមូល ធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ចជាសកលយ៉ាងធ្ងន់ធ្ងរ។

សេដ្ឋកិច្ចប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយវាបានបង្អាក់ល្បឿនក្បាលម៉ាស៊ីនចម្បងៗជាច្រើននៃកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២០។ ការធ្លាក់ចុះ 2% នៃផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានរំពឹងទុក នៅក្នុងឆ្នាំ ២០២០។ នៅឆ្នាំ ២០១៩ វិស័យទេសចរណ៍បានចូលរួមចំណែកដល់កំណើន GDP ចំនួន 19% ប៉ុន្តែចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកកាន់ប្រទេសកម្ពុជាបានធ្លាក់ចុះ 55% នៅក្នុងរយៈពេល 6 ខែដំបូងនៃឆ្នាំ។ វិស័យផលិតកម្មក៏បានធ្លាក់ចុះ 11% ក្នុងមួយឆ្នាំដោយសារមានការលំបាកនៅក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមមូលដ្ឋាន។ វិស័យផលិតកម្មសម្រាប់ការនាំចេញបានធ្លាក់ចុះ 12.5%។ វិស័យកាត់ដេរសម្លៀកបំពាក់បានធ្លាក់ចុះ 10% រីឯស្បែកជើងកើន 2% និងទំនិញសម្រាប់ការធ្វើដំណើរកើន 8%។ ផលិតកម្មសម្រាប់ទីផ្សារក្នុងស្រុកបានកើនឡើង 13% ដោយសារការប្រើប្រាស់ក្នុងស្រុកមានការកើនឡើង។ វិស័យសំណង់គឺជួបនូវការលំបាកផងដែរដោយសារការផ្គត់ផ្គង់លំនៅដ្ឋានមានការកើនឡើងក្នុងអំឡុងពេលនោះ បើទោះបីជាមានការធ្លាក់ចុះនូវតម្លៃការពិសោធន៍ផលិតផលក៏ដោយ។ លើសពីនេះទៅទៀត ការរអាក់រអួលដោយសារជំងឺកូវីដ ១៩ បណ្តាលឲ្យការនាំចូលសម្ភារៈសំណង់មានការថយចុះ 14%។ ប៉ុន្តែ គម្រោងសាងសង់សម្រាប់វិស័យសាធារណៈបាននៅរក្សាតាមកាលវិភាគគ្រោងទុក។ ទិន្នផលកសិកម្មបានកើនឡើង 22% នៅក្នុងឆមាសទី ១ ដោយសារមានការពង្រីកតំបន់កសិកម្ម និងពុំមានគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ។ ជាកុសល រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានចាត់វិធានការដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ

រួមទាំង ការផ្តល់នូវជំនួយប្រាក់ឈ្នួលដល់កម្មករ និងយោជិត (សម្លៀកបំពាក់ ទេសចរណ៍) និងការបន្តបន្ថយពន្ធ ក៏ដូចជាជំនួយឥណទាន សម្រាប់អាជីវកម្មនានា។ រដ្ឋាភិបាលក៏បានធ្វើសេចក្តីសម្រេចស្តីពីវិធានការសារពើពន្ធដើម្បីកាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចផងដែរ។ ទស្សនវិស័យនៃសេដ្ឋកិច្ចប្រទេសកម្ពុជានៅតែរំពឹងថាឈ្នួលសេរី ហើយកម្ពុជាអាចនឹងទទួលបានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្រោយ វិបត្តិជំងឺកូវីដ ១៩ ជាមួយកំណើនប្រមាណ 6.9% នៅឆ្នាំ ២០២៥។

សេដ្ឋកិច្ចប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយវាបានបង្អាក់ល្បឿនក្បាលម៉ាស៊ីនចម្បងៗជាច្រើននៃកំណើនសេដ្ឋកិច្ច កម្ពុជាឆ្នាំ ២០២០។ ការពង្រីកឥណទានរបស់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានរក្សានៅឆ្នាំ ២០២០ ដើម្បីទទួលបាន កំណើន 15% ដោយកំណើននេះបានមកពីកម្ចីឥណទានដែលផ្តល់ជូនសម្រាប់សកម្មភាពអចលនវត្ថុ។ ទន្ទឹមនឹងនេះ ប្រាក់បញ្ញើសរុប នៅតែកើនឡើង ក្នុងល្បឿនមួយលឿនជាងមុន ដោយមានចំនួន 22% ក្នុងឆ្នាំ ២០២០។ ម្យ៉ាងវិញទៀត គោលនយោបាយលើវិស័យ ហិរញ្ញវត្ថុក្លាយជាឧបករណ៍ ដ៏សំខាន់សម្រាប់ការគាំទ្រក្នុង កំណើនសេដ្ឋកិច្ចជាតិក្នុងប្រទេស។ ជំនួយរបស់ធនាគារក្នុងវិបត្តិជំងឺកូវីដ ១៩ មានចំនួន 10% នៃផលប៉ុន្តែប្រាក់កម្ចីទាំងអស់របស់ខ្លួន។ អនុបាត NPL នៅតែមានកម្រិតនៅឡើយ ប៉ុន្តែបានកើនឡើងជិតដល់ 2.7% ក្នុងឆ្នាំ ២០២០ ធៀបនឹង 1.5% ក្នុងឆ្នាំ ២០១៩។

សមិទ្ធផល

នៅក្នុងពេលវេលាដ៏លំបាកដែលពុំធ្លាប់មានពីមុនមកនេះ BRED Bank Cambodia នៅតែជាតួអង្គ តូចនិងថ្មីមួយដដែលនៅក្នុងឆ្នាំ 2020 បើទោះបីជាបុត្រសម្ព័ន្ធរបស់ BRED Group កំពុងមានកំណើនលឿនជាងទីផ្សារជាមួយនឹងកំណើនប្រាក់កម្ចី និងប្រាក់បញ្ញើ។ ក្នុងរយៈពេលតិចជាង ៤ ឆ្នាំក្រោយពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ឥណទានរបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានខិតជិតទៅរក 1% នៃចំណែកទីផ្សារ និងប្រាក់បញ្ញើពីអតិថិជនគឺ 0.7% នៃទីផ្សារ។

ធនាគារនៅតែបន្តពង្រីកនូវផលិតផល និងសេវាកម្មទៅកាន់អតិថិជនរបស់ខ្លួន និងកំពុងតែបំរើសេវាកម្មទៅកាន់អតិថិជនសរុបជាង ៧,០០០ អតិថិជន រួមមាន អតិថិជនអាជីវកម្មចំនួន ៥០០ ក្រុមហ៊ុន ក្នុងឆ្នាំ ២០២០។ អតិថិជនរបស់យើងខ្ញុំ ដែលមាន ប្រតិបត្តិការ អាជីវកម្មមានទៅលើវិស័យផ្សេងៗដូចជា កសិកម្ម នាំចេញ នាំចូល និង ឧស្សាហកម្មរោងចក្រ។ ឥណទាន និង ប្រាក់បញ្ញើរបស់យើងបាន កើនឡើងដល់ ២២៤ លានដុល្លារអាមេរិក និង ១៩២ លានដុល្លារអាមេរិក ស្ថិតក្នុងការិយបរិច្ឆេទ ៣១ ធ្នូ ២០១៩។ កំណើននៃសកម្មភាព ធនាគារ និង លទ្ធផលផ្នែកហិរញ្ញវត្ថុជារួមសម្រាប់ឆ្នាំ ២០២០ បានបង្ហាញជាលើកដំបូងនូវប្រាក់ចំណេញប្រតិបត្តិការដុលចំនួន 1 លាន ដុល្លារអាមេរិក។ លើសពីនេះ នៅក្នុងឆ្នាំ ២០២០ BRED Bank Cambodia ក៏បានជួយ អតិថិជនរបស់ខ្លួននៅក្នុងគ្រាដ៏លំបាកនេះ។ នៅ ចុងឆ្នាំ ២០២០ ផែនការផ្តល់ជំនួយសង្គ្រោះ ក្នុងសម័យកូវីដ ១៩ មានចំនួន 7% នៃផលប៉ុន្តែកម្ចីឥណទានសរុប។

យើងខ្ញុំផ្តោតសំខាន់ទៅលើសេវាកម្មអតិថិជន និងផ្តល់គុណតម្លៃដល់អតិថិជនរបស់យើងខ្ញុំដោយការពង្រឹងគុណភាព និង ការបង្កើតអ្វី ដែលថ្មី។ យើងខ្ញុំបង្កើតអោយមានភាពខុសប្លែកនៅក្នុងទីផ្សារ ជាមួយនឹងគុណភាពលើសេវាកម្មរបស់យើងខ្ញុំ។ ឧទាហរណ៍ យើងខ្ញុំគឺជា ធនាគារទីមួយដែលបើកប្រតិបត្តិការ 7 ថ្ងៃក្នុង 1 សប្តាហ៍ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 ល្ងាច។ ជាមួយនឹងភាពរហ័សរហួននៅក្នុង ទីផ្សារ យើងខ្ញុំបានបើកសាខាចំនួន ៦ និង ដាក់អោយប្រើប្រាស់ម៉ាស៊ីន ATMs ចំនួន ៤១ ហើយមានគំរោងបង្កើនទៅដល់ចំនួន ៥០ នៅ ឆ្នាំខាងមុខ។ ទស្សនៈរបស់យើងខ្ញុំ គឺផ្អែកលើទំនាក់ទំនង ឈ្នះ ឈ្នះ រយៈពេល វែង រវាងអតិថិជន និងធនាគារ ដែលយកទំនុកចិត្តជា សំខាន់ ដើម្បីទទួលបានការទទួលស្គាល់ ពីសំណាក់អតិថិជន និងឯករាជ្យ សហគមន៍ និងបុគ្គលិក។ យើងអនុវត្តវិធីសាស្ត្រ “ប្រតិបត្តិការ ធនាគារគ្មានរយៈ ចម្ងាយ” របស់ធនាគារ BRED។ វិធីសាស្ត្រនេះគឺជាការសន្យាដល់អតិថិជនលើលំនាំគំរូជាសកល តាមរយៈបណ្តាសាខា គោលដៅ និងការផ្តល់ដំណោះស្រាយតាមប្រព័ន្ធ ឌីជីថល។ គំរូទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដើម្បីស្វែងរកដំណោះស្រាយដែលត្រឹមត្រូវ និងលំអិត រយៈពេលវែងដើម្បីបំពេញតម្រូវការអតិថិជនរបស់យើងនៅគ្រប់ស្ថានភាពនីមួយៗ ដែលអាចកើតមានពាក់ព័ន្ធនឹងការរស់នៅ និង អាជីវកម្ម។ យុទ្ធសាស្ត្រអភិវឌ្ឍន៍នេះ គឺផ្អែកលើកម្មវិធីវិនិយោគដែលមានស្ថេរភាព។

សេចក្តីបញ្ចប់

ទោះបីជាមានវិបត្តិនៃជំងឺ កូវីដ ១៩ យ៉ាងណាក៏ដោយ យើងនៅតែជឿជាក់លើអ្វីដែលបានរំពឹងទុកសម្រាប់ឆ្នាំ ២០២១ របស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា)។ បច្ចេកវិទ្យាដែលបានបំពាក់យ៉ាងល្អ ការខិតខំប្រឹងប្រែងលើគុណភាពសេវាកម្មរបស់យើង ការអភិវឌ្ឍបន្តនៃធនធានមនុស្ស និងយុទ្ធសាស្ត្រទីផ្សាររបស់យើង នឹងពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ធនាគារយើងក្នុងការសម្រេចគោលដៅរបស់ខ្លួន។ សំខាន់ជាងនេះ ទៅទៀត មូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំរបស់ធនាគារយើងនៅប្រទេសកម្ពុជាដែលគាំទ្រដោយធនាគារសម្ព័ន្ធមួយក្នុងចំណោមធនាគារសម្ព័ន្ធផ្ទៃ បំផុតមួយនៅលើពិភពលោក គឺជាទ្រព្យដ៏រឹងមាំមួយក្នុងការប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចសកលដែលនឹងកំពុងកើនឡើងនាពេលអនាគត។ ចុងបញ្ចប់យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនរបស់យើងទាំងអស់សម្រាប់ការគាំទ្រនិងការធ្វើជាដៃគូអាជីវកម្មជាមួយយើង។



Guillaume Claude Perdon
នាយកប្រតិបត្តិ
ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ 2021

អំពីធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី

ព័ត៌មានអំពីធនាគារ

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ត្រូវបានកាន់កាប់ 100% ដោយ BRED Banque Populaire (“BRED”) ដែលជាធនាគារសហប្រតិបត្តិការតំបន់របស់បារាំង និងបានចុះបញ្ជីនៅក្នុងប្រទេសបារាំង។ ធនាគារបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាមវិញ្ញាបនប្រតិលេខ ០០០០២៩៨២ ដែលចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៦។ ធនាគារបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ និងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងនៅអគារលេខ ៣០ វិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានបុគ្គលិកចំនួន ១៩៣ នាក់ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (ឆ្នាំ២០១៨ មានចំនួន ១៤០ នាក់)។

ព័ត៌មានអំពីក្រុមហ៊ុនសម្ព័ន្ធ

BRED គឺជាសមាជិករបស់ បណ្តុំក្រុមហ៊ុន Banque Populaire នៃធនាគារសហប្រតិបត្តិការ។ BRED មានសមាជិកសហប្រតិបត្តិការចំនួន 200,000 នាក់ ដែលមានមូលធនចំនួន 4.9 ពាន់លានអឺរូ និងមានបុគ្គលិកចំនួន 6,000 នាក់ ដែល 25% នៃបុគ្គលិកស្ថិតនៅក្រៅប្រទេសបារាំង ឬនៅក្រៅប្រទេសតាមបណ្តាតំបន់ដែលធ្លាប់ត្រួតត្រាដោយបារាំង។ អាជីវកម្មគោលរបស់ BRED គឺដំណើរការធនាគារពាណិជ្ជ នៅក្នុងប្រទេសបារាំង តាមរយៈប្រតិបត្តិការក្នុង Greater Paris, in Normandy, Seine-et-Marne/Aisne និងនៅតាមការិយាល័យរបស់បារាំងនៅក្រៅប្រទេស ក៏ដូចជាតាមរយៈសាខាធនាគារពាណិជ្ជកម្ម នៅអាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិកខាងត្បូង ស្ទែងនៃទ្វីបអាហ្វ្រិក (the Horn of Africa) និង ប្រទេសស្វីស។ ដើម្បីក្លាយជាធនាគារ មួយដែលប្តេជ្ញាចិត្តសម្រាប់សហគមន៍ទាំងនេះ បណ្តាញធនាគារបារាំងមានសាខាក្នុងស្រុកចំនួន 475 រួមមាន 75 ស្ថិតនៅ ខាងក្រៅប្រទេសបារាំង។ BRED រក្សាទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជនជាងមួយលាននាក់។


នៅក្នុងឆ្នាំ 2019 BRED បានកត់ត្រានូវប្រាក់ចំណេញធនាគារសុទ្ធចំនួន 1,252 លានអឺរូ (+5%)។ Bred បានកត់ត្រា ប្រាក់ចំណេញចំនួន 307 លានអឺរូ កើនឡើង 11%។

BPCE Group គឺជាសម្ព័ន្ធធនាគារធំជាងគេទី 2 នៅក្នុងប្រទេសបារាំងដែលបម្រើអតិថិជនលើសពី 31.2 លាននាក់ និង មានបុគ្គលិកលើស ពី 100,000 នាក់ ដែលមានភាគទុនិកសហប្រតិបត្តិការចំនួន 9 លាននាក់។ BPCE Group ទទួលបាន ចំណាត់ថ្នាក់ A/A+ ដែលជាធនាគារមួយមានស្តង់ដារអន្តរជាតិខ្ពស់។



យុទ្ធសាស្ត្ររបស់យើង

យុទ្ធសាស្ត្ររបស់យើងខ្ញុំ គឺ ដើម្បីក្លាយខ្លួនជាធនាគារនាំមុខមួយ ក្នុងរយៈពេល 10 ឆ្នាំខាងមុខ តាមរយៈការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារដែលមានគុណភាពដល់អតិថិជនរបស់យើងខ្ញុំជាមួយនិងសេវាកម្មគ្រប់ប្រភេទតាមស្តង់ដារ អន្តរជាតិ។




ដើម្បីផ្តល់នូវសេវាកម្មដែលមានគុណភាពខ្ពស់ យើងខ្ញុំប្តេជ្ញាដូចខាងក្រោម៖	
ការរៀបចំដំណើរការ	- មានភាពរហ័សក្នុងការសំរេចចិត្ត - ធ្វើអោយប្រសើរឡើងនូវដំណើរការ - ដំណើរការទៅកាន់ប្រព័ន្ធខ្ចីជីថល (អនឡាញ, ប្រព័ន្ធប្រើប្រាស់ពីចម្ងាយ...)
ការទំនាក់ទំនងជាមួយអតិថិជន	- ប្តេជ្ញាអោយមានតម្លាភាព - ធានានូវតម្លៃសេវាកម្មសមរម្យ - ប្រកាន់ភ្ជាប់នូវវិធានដំណោះស្រាយ - ផ្តល់នូវបទពិសោធន៍ល្អបំផុត តាមរយៈការចាត់តាំងបុគ្គលិកក្នុងការបម្រើជូនអតិថិជន - លើកកម្ពស់នូវក្រមសីលធម៌របស់បុគ្គលិក
បណ្តាញសាខា	- បង្កើតបណ្តាញសាខាគ្រប់គ្រាន់ - បង្កើតការគ្រប់គ្រងការរង់ចាំ និងច្រកចូលឆាប់រហ័ស - ពន្យារម៉ោងប្រតិបត្តិការ - បង្កើតសាខាតាមតំបន់ដែលផ្តល់ភាពងាយស្រួល - ចំណុចដែលផ្តោតការយកចិត្តទុកដាក់ (អតិថិជនសំខាន់, អាជីវកម្ម, សេវាកម្មធនាគារ ឯកជន)
ការប្រើប្រាស់ពីចម្ងាយ	- ការឆ្លើយតបឆាប់រហ័សទៅអតិថិជន - ការបង្ហាញព័ត៌មានតាមរយៈ website Facebook និងការផ្ញើសារ - ការផ្តល់ជូននូវបទពិសោធន៍ត្រឹមត្រូវតាមរយៈ online banking និង mobile App - បង្កើតផលិតផលថ្មីៗ ដូចជា mobile wallet និង agent banking


ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក
តារាងតុល្យការ			
ប្រាក់បញ្ញើរបស់អតិថិជន	230,127,647	195,779,640	145,766,445
ឥណទាន និងបុរេប្រទានសុទ្ធ	288,232,795	220,740,598	115,267,778
មូលធន	60,189,278	63,032,964	65,379,043
ទ្រព្យសកម្មសរុប	413,947,769	322,787,907	218,854,342
របាយការណ៍លទ្ធផល			
ចំណូលការប្រាក់សុទ្ធ	12,143,785	7,579,707	4,447,440
ចំណូលកម្រៃជើងសារសុទ្ធ	415,383	421,163	36,154
ព័ត៌មានទូទៅ			
ចំនួនសាខា	9	7	4
ចំនួនបុគ្គលិក	240	193	133
ចំនួន ATMs	48	42	30
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	7,128	5,289	1,801
ចំនួនអតិថិជនឥណទាន	1223	886	454
ចំនួនកាតប្រើប្រាស់	6,465	5,130	1,574

បញ្ញើរបស់អតិថិជនគិតជាលានដុល្លារអាមេរិក		
អាជីវកម្ម	40%	76,734,214.56
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	8%	16,265,729.03
បុគ្គល	52%	99,788,926.46
	1.00	192,788,870.05



ឥណទានដុលតិគិតជាលានដុល្លារអាមេរិក		
អាជីវកម្ម	64%	142,396,410.76
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	12%	26,770,634.95
បុគ្គល	25%	54,952,463.90
	1.00	224,119,509.60



សមិទ្ធផលក្នុងឆ្នាំ 2017



អាជ្ញាប័ណ្ណ

ធនាគារបានចុះបញ្ជីនៅប្រទេសកម្ពុជា នៅថ្ងៃទី 1 ខែមេសា ឆ្នាំ2016 និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃ កម្ពុជា និងចាប់ផ្តើមដំណើរការប្រតិបត្តិការធនាគារ នៅថ្ងៃទី10 ខែមករា ឆ្នាំ2017។



ម៉ាស៊ីន ATM

ធនាគារមានភាពឆាប់រហ័ស និងប្រសិទ្ធភាពក្នុងការផ្តល់ភាពងាយស្រួលដល់អតិថិជន។ នាចុងឆ្នាំ2017 ម៉ាស៊ីន ATM ចំនួន 9 ត្រូវបានដំឡើងនៅតាមទីតាំងធនាគារ និងតាមទីតាំងផ្សេងៗដោយផ្តល់សេវាប្រតិបត្តិការ 24ម៉ោង ក្នុង1 ថ្ងៃ និង7 ថ្ងៃក្នុង 1 សប្តាហ៍។



ប្រតិបត្តិការធនាគារតាមអ៊ីនធឺណែត

យើងបានដាក់អោយប្រើប្រាស់នូវប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែត នៅក្នុងខែកក្កដា ឆ្នាំ2017 ដើម្បីជួយអតិថិជនក្នុងការចូលទៅកាន់គណនីនិងធ្វើប្រតិបត្តិការធនាគារគ្រប់ពេលទោះបីជានៅក្រៅម៉ោងការងារ។ សេវាកម្មនេះ មានសុវត្ថិភាព សាមញ្ញ និងងាយស្រួលក្នុងការធ្វើ ប្រតិបត្តិការ។



ប័ណ្ណឥណពន្ធ VISA

នៅខែកញ្ញា ឆ្នាំ 2017 យើងបានដាក់អោយដំណើរការ នូវប័ណ្ណ Visa Debit។ 3D Secure ត្រូវបានបន្ថែមទៅលើទ្រង់ទ្រាយរបស់ប័ណ្ណ Visa ដើម្បីពង្រឹងសុវត្ថិភាពប្រតិបត្តិការតាមរយៈការប្រើប្រាស់ប័ណ្ណ Visa ។ ម្យ៉ាងវិញទៀត អតិថិជនទទួលបាននូវការលើកចិត្តជាច្រើនពីដៃគូពាណិជ្ជកម្មជាមួយ និងការប្រើប្រាស់ប័ណ្ណ Visa Platinum របស់ធនាគារ។



កម្មវិធីតាមទូរស័ព្ទដៃ

យើងបានដាក់ដំណើរការនូវកម្មវិធីតាមទូរស័ព្ទដៃ (App Store និង Google Pay) នៅក្នុងខែវិច្ឆិកា ឆ្នាំ2017 ។ អតិថិជនអាចធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធអ៊ីនធឺណែត ដោយប្រើប្រាស់ទូរស័ព្ទដៃ។

សមិទ្ធផលក្នុងឆ្នាំ 2018



សាខា

- សាខាទទួលគោកត្រូវបានបើកសម្ពោធនៅខែកញ្ញា ឆ្នាំ2018
- សាខាសៀមរាបត្រូវបានបើកសម្ពោធនៅខែតុលា ឆ្នាំ2018
- សាខាម៉ៅសេទុងត្រូវបានបើកសម្ពោធនៅខែវិច្ឆិកា ឆ្នាំ2018



ម៉ាស៊ីនកាត

យើងបានចាប់ផ្តើមទទួលម៉ាស៊ីនកាត នៅខែធ្នូ ឆ្នាំ២០១៨។ ឥឡូវនេះអ្នកកាន់ម៉ាស៊ីនកាតអាចធ្វើការ ដកប្រាក់ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) របស់យើង។



សាច់ប្រាក់បន្ថែម

ដើម្បីជួយសម្រួលដល់ការដកសាច់ប្រាក់របស់អ្នកដំណើរអន្តរជាតិដែលអញ្ជើញមកប្រទេសកម្ពុជា ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងផ្តល់ជូននូវសេវាកម្មថ្មីមួយគឺសេវាដកសាច់ប្រាក់បន្ថែម ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ នេះ។ សេវាកម្មនេះនឹងអនុញ្ញាតឱ្យអ្នកដំណើរធ្វើការដកប្រាក់ដែលត្រូវការបន្ថែម ក្រោយពេលដកប្រាក់លើសពីចំនួនទឹកប្រាក់ដែលអាចដកបានតាមម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។ សេវាកម្មនេះនឹងមានផ្តល់ជូននៅគ្រប់សាខាធនាគារ ប្រេដ ប៊ែង ខេមបូឌាទាំងអស់នៅប្រទេសកម្ពុជា។



កម្មវិធីគំនិតផ្តួចផ្តើមដើម្បីស្ត្រី

នៅឆ្នាំ២០១៨ ធនាគារ ប្រេដ ប៊ែង ខេមបូឌាបានសម្រេចចិត្តផ្តួចផ្តើមគំនិតបង្កើតកម្មវិធីមួយដែលផ្តោតលើស្ត្រីដោយមានបំណងប្រាថ្នាចង់ក្លាយជា "ធនាគារជម្រើសសម្រាប់ស្ត្រី" នៅប្រទេស កម្ពុជា និងបម្រើសេវាដល់ស្ត្រីកម្ពុជាឱ្យកាន់តែល្អប្រសើរជាពិសេសសហគ្រិនស្ត្រី។

ក្នុងពេលដែលធនាគារ ប្រេដ ប៊ែង ខេមបូឌា បាននិងកំពុងរីកលូតលាស់ យើងទទួលស្គាល់ថាស្ត្រីមានតម្រូវការជាក់លាក់ ហើយធនាគាររបស់ស្ត្រីត្រូវតែសម្របតាមដោយបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ដែលសមស្របតាមតម្រូវការរបស់ពួកគេ។ នៅឆ្នាំ២០១៨ រួមជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារ ប្រេដ ប៊ែង ខេមបូឌាបានធ្វើការសិក្សាស៊ីជម្រៅមួយទៅលើស្ត្រីធុរកិច្ច កម្ពុជាជាង ១៥០ នាក់ ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ពួកគេ។

កម្មវិធីគំនិតផ្តួចផ្តើមដើម្បីស្ត្រីរបស់ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងដោះស្រាយ ក្តីកង្វល់ចម្បងរបស់ស្ត្រីតាមវិធីជាច្រើន និងជាចម្បងតាមរយៈការបង្កើតសេវាកម្មមិនមែនហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងជាពិសេស ដើម្បីផ្តោតការយកចិត្តទុកដាក់លើតម្រូវការរបស់ស្ត្រី។ ហើយនៅទីបំផុតការធ្វើបែបនេះនឹង ទាក់ទាញបុរសៗ។ សូមតាមដានមើលសេចក្តី ប្រកាសបន្ថែមទៀតពាក់ព័ន្ធនឹងកម្មវិធីរបស់យើងខ្ញុំនាពេលខាងមុខ។

សមិទ្ធផលក្នុងឆ្នាំ 2019



សាខា

- សាខាខេត្តបាត់ដំបងត្រូវបានបើកសម្ពោធនៅខែកុម្ភៈឆ្នាំ2019
- សាខាចោមចៅត្រូវបានបើកសម្ពោធនៅខែសីហាឆ្នាំ2019
- សាខាអូឡាំពិកត្រូវបានបើកសម្ពោធនៅខែធ្នូឆ្នាំ2019



ម៉ាស៊ីន POS

ម៉ាស៊ីន POS មានសម្រាប់ ប្រតិបត្តិការលើកាត VISA និង Mastercard។



ការកែលម្អទៅលើ Internet Banking

- បច្ចុប្បន្ន ចំនួនបរិមាណសាច់ប្រាក់ដែលមាន គឺត្រូវបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីធ្វើការផ្ទេរវិធីប្រតិបត្តិការអ្វីមួយ
- នៅពេលដែលអតិថិជនឆ្លើយ អ៊ីម៉ែល តាមរយៈ Internet Banking របស់យើង អ៊ីម៉ែលនោះនឹងផ្ញើរផ្ទាល់ភ្លាមៗទៅកាន់ប្រធានទំនាក់ទំនងរបស់ពួកគេ
- ការត្រួតពិនិត្យច្រើនថ្នាក់ គឺអាចនឹងទៅរួចសម្រាប់សហគ្រាសអាជីវកម្ម
- គណនីដែលមិនត្រូវបានអនុម័ត មិនត្រូវបានបង្ហាញអោយឃើញ



កម្មវិធី Shine មជ្ឈមណ្ឌលសិក្សា

មជ្ឈមណ្ឌលសិក្សា

ដើម្បីចូលរួមចំណែកនៅក្នុងកម្មវិធីសិក្សានៃ Women Initiative វគ្គបណ្តុះបណ្តាលដំបូងទៅលើប្រធានបទ Active Listening ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែឧសភា នៅការិយាល័យកណ្តាលរបស់ធនាគារ ប្រេដ ប៊ែង។ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ក្នុងការជួយដល់សហគ្រិនស្ត្រី ដែលជាអ្នកដឹកនាំ ក្នុងការលើកទឹកចិត្ត ជះឥទ្ធិពល បញ្ចុះបញ្ចូល និង ការប្រាស្រ័យទាក់ទង ចូលរួមជាមួយបុគ្គលិករបស់ពួកគេ ដោយការធ្វើការស្តាប់យ៉ាងសកម្ម។

វាពិតជាភាពជោគជ័យដ៏ធំមួយសម្រាប់ធនាគារ។ អ្នកដឹកនាំជាស្ត្រីដែលមកពីក្រុមហ៊ុនសហគ្រាសផ្សេងៗគ្នា ចំនួន ២៤ នាក់ មានសេចក្តីសោមនស្សរីករាយសម្រាប់ការចូលរួមនេះ ដើម្បីចែករំលែកនូវទស្សនៈមតិ ព្រមទាំងរង់ចាំវគ្គបណ្តុះបណ្តាលខាងមុខទៀត។

Breakfast Talk

កាតពិភាក្សាដំបូងក្រោមប្រធានបទ កម្មវិធី “Shine Initiative” រួមទាំងប្រធានបទ “ការយល់និងជម្រះភាពភ័យខ្លាចនៃការនិយាយជាសាធារណៈ”។ កម្មវិធី Shine Initiative ផ្តោតទៅលើភាពទូលំទូលាយនៃការស្រាវជ្រាវ ជាមួយនឹងសហគ្រិនស្ត្រី ដែលបាននិងកំពុងអភិវឌ្ឍនូវអំណាច និង សក្តានុពល ចំពោះសហគ្រិនទាំងអស់នៅកម្ពុជា ដើម្បីជួយបង្កើតអាជីវកម្មអោយកាន់តែល្អប្រសើរ។



ការកែលម្អទៅលើ Internet Banking

- បច្ចុប្បន្ន ចំនួនបរិមាណសាច់ប្រាក់ដែលមាន គឺត្រូវបានធ្វើបច្ចុប្បន្នភាពបន្ទាប់ពីការផ្ទេរ រឺធ្វើប្រតិបត្តិការអ្វីមួយ
- នៅពេលដែលអតិថិជនធ្វើ អ៊ីម៉ែល តាមរយៈ Internet Banking របស់យើង អ៊ីម៉ែលនោះនឹងធ្វើផ្ទាល់ភ្លាមៗទៅកាន់ប្រធានទំនាក់ទំនងរបស់ពួកគេ
- ការត្រួតពិនិត្យច្រើនថ្នាក់ គឺអាចនឹងទៅរួចសម្រាប់សហគ្រាសអាជីវកម្ម
- គណនីដែលមិនត្រូវបានអនុម័ត មិនត្រូវបានបង្ហាញអោយឃើញ



សាច់ប្រាក់បន្ថែម (បន្ថែមព័ត៌មាន)

សេវាកម្មសាច់ប្រាក់បន្ថែម មានសម្រាប់ Mastercards



សមិទ្ធផលក្នុងឆ្នាំ 2020



ផលិតផល និងសេវាកម្ម - ផ្នែកហិរញ្ញវត្ថុបុគ្គល

សេវាធនាគារប្រចាំថ្ងៃ

- កញ្ចប់គណនីចរន្ត ឥណទានកាត VISA ផលិតផលសញ្ជ័យ
- ទូរស័ព្ទចល័ត និងសេវាធនាគារអេឡិចត្រូនិច

ការផ្តល់កម្ចី

- ភាពជាដៃគូថ្មីចំនួន 8 ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ និងខុនដូដ៏ថ្មី
- ភាពជាដៃគូជាមួយនឹងក្រុមហ៊ុនលក់រថយន្ត: ក្រុមហ៊ុន Hyundai



ផលិតផល និងសេវាកម្ម - ផ្នែកអាជីវកម្ម

សេវាធនាគារប្រចាំថ្ងៃ

- កញ្ចប់គណនីសម្រាប់អាជីវកម្ម
- ផលិតផលសម្រាប់គ្រប់គ្រងសាច់ប្រាក់
- ការបង់ពន្ធ

សេវាធនាគារអាជីវករ

- ម៉ាស៊ីន POS: ទទួលបានកាត VISA & MasterCard
- ទទួលបាន Apple | Samsung | Google Pay

ឌីជីថល

- សេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
- ការបើកប្រាក់បៀវត្សតាមមធ្យោបាយឌីជីថល

ការផ្តល់កម្ចី

- មូលធនបង្វិល
- ហិរញ្ញប្បទានទ្រព្យសកម្ម ហិរញ្ញប្បទានសម្ភារៈបរិក្ខារ
- ហិរញ្ញវត្ថុពាណិជ្ជកម្ម



អភិវឌ្ឍបណ្តាញចែកចាយច្រើនខ្សែ

សាខា និងម៉ាស៊ីន ATM

- 9 សាខានៅក្នុងភ្នំពេញ សៀមរាប បាត់ដំបង + 50 ATMs
- 8 ព្រឹក-8 យប់ 7/7 នៅការិយាល័យកណ្តាល
- ប្រព័ន្ធគ្រប់គ្រងលំដាប់ជួរនៅការិយាល័យកណ្តាល HQ (2020)

មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរស័ព្ទ មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរស័ព្ទ កម្រិតមូលដ្ឋាន និងម៉ោងប្រតិបត្តិការស្តង់ដារ

ចល័ត និងអនឡាញ

- 130 POS
- សេវាចល័ត និងសេវាធនាគារអេឡិចត្រូនិចសម្រាប់ផ្នែកហិរញ្ញវត្ថុបុគ្គល
- សេវាធនាគារចល័ត និងអេឡិចត្រូនិចសម្រាប់សាជីវកម្ម (មូលដ្ឋាន)



រចនាសម្ព័ន្ធ

- ប្រធានផ្នែកទំនាក់ទំនង ឯកទេសទៅតាមផ្នែក: បេឡាករ និងមជ្ឈមណ្ឌលកណ្តាលបម្រើសេវាកម្ម មិនមែន CMP
- KPIs ផ្នែកលក់ និងផែនការលើកទឹកចិត្តដើម្បីបង្កើនផលិតភាព
- ប្រតិបត្តិការការិយាល័យទ្រទ្រង់ដោយផ្នែក និងប្រមូលផ្តុំ
- អ្នកវិភាគកម្ចីតំណទានទៅតាមប្រភេទអតិថិជន



ការនាំធនាគារឆ្ពោះទៅមុខជាមួយនឹងម៉ាកសញ្ញាថ្មី

ដើម្បីទាក់ទាញអតិថិជនដែលនឹងធ្វើឲ្យយើងទទួលបានជោគជ័យនាពេលអនាគត យើងចាំបាច់ត្រូវតែមានភាពច្បាស់លាស់បំផុតថា តើអ្វីដែលធ្វើឲ្យ BRED Bank Cambodia ខុសពីធនាគារផ្សេងទៀតនៅទីនេះ និងបង្ហាញដល់អតិថិជន សក្តានុពលអំពីហេតុផលដែលពួកគាត់គួរប្រើប្រាស់សេវាកម្មធនាគាររបស់យើង។ ការធ្វើដូច្នេះ យើងបានបោះជំហានទីកាន់គោលជំហរថ្មីដែល ឆ្លុះបញ្ចាំងបានកាន់តែច្បាស់អំពីគោលដៅរបស់យើងសម្រាប់អនាគត និងតម្រូវការអតិថិជនរបស់យើង។



បញ្ហាប្រឈមចម្បង៖ ជំងឺកូវីដ ១៩

សុខភាព

- អនុសាសន៍អំពីអនាម័យ/សុខភាព
- ការផ្តល់ស្រោមដៃ ម៉ាស់ និងអាវកុល
- ការពិនិត្យកំដៅនៅច្រកចូលនៃសាខានីមួយៗ
- ការអនុវត្តទៅតាមកាលវិភាគសម្អាតអនាម័យ
- ចត្តាឡីស័កបន្ទាប់ពីដំណើរកម្សាន្ត/ច្បាប់ឈប់សម្រាកពេលមានជំងឺ

ការបន្តសេវាកម្ម

- ក្រុមការងារនៅទីស្នាក់ការកណ្តាលត្រូវបំបែករវាងសាខា TK និងការិយាល័យកណ្តាល
- ការរក្សាគម្លាតសង្គម៖ ការរៀបចំទីតាំងឡើងវិញនៅក្នុងសាខាផ្សេងទៀត ការបំពេញការងារពីផ្ទះ កិច្ចប្រជុំតាមវីដេអូតែប៉ុណ្ណោះ...

ជំនួយដល់ភ្ញៀវ

- ប្រើប្រាស់ដំណោះស្រាយពីចម្ងាយ៖ ការផ្សព្វផ្សាយអំពីប្រតិបត្តិការក្នុងស្រុកតាមបណ្តាញ អ៊ីនធឺណិត ការសម្រួលប្រតិបត្តិការពីចម្ងាយ...
- ផែនការជំនួយទាក់ទងនឹងកម្ចី៖ ការពន្យារពេលយកប្រាក់ដើមរហូតដល់ 6 ខែ & ការពន្យារពេលបង់ការប្រាក់ នៅលើគ្រប់ផលិតផលទាំងអស់ សម្រាប់គ្រប់អាជីវកម្ម និងរូបវន្តបុគ្គលគ្រប់រូប

ការអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2021



ផលិតផល និងសេវាកម្ម - ផ្នែកហិរញ្ញវត្ថុបុគ្គល

សេវាធនាគារប្រចាំថ្ងៃ

- ការកែសម្រួលកញ្ចប់សេវាកម្មដើម្បីឆ្លើយតបទៅនឹងទីផ្សារឲ្យកាន់តែប្រសើរកម្មវិធីកក្កដា
- Apple | Samsung | Google Pay ស្របជាមួយនឹង BBC Visa Card
- ការទូទាត់វិក្កយបត្រតាមសេវាធនាគារចល័ត ការទូទាត់តាម QR Code

- គម្រោង Bakong
- គម្រោង CSS

ឌីជីថល

- ប័ណ្ណឥណទាន
- ការពង្រីកភាពជាដៃគូជាមួយនឹងសាលារៀនមន្ទីរពេទ្យ អ្នកលក់បន្តបរិក្ខារប្រើប្រាស់ទូទៅ

សេវាធនាគារឯកជន

ផលិតផល និងសេវាកម្ម - ផ្នែកអាជីវកម្ម

សេវាធនាគារប្រចាំថ្ងៃ

- FX Dealing Room
- គំរោងប្រាក់សោធននិវត្តន៍សម្រាប់បុគ្គលិកសេវាកម្ម Escrow ការប្រមូលសាច់ប្រាក់ គម្រោង Bakong គម្រោង CSS

សេវាធនាគារអាជីវករ

- ផលិតផលសម្រាប់ពាណិជ្ជករ (Merchant portal)
- ការទូទាត់ប្រាក់តាម QR Code និងការទូទាត់វិក្កយបត្រ
- ការទទួលបាន Touch screen POS, UPI & JCB

ឌីជីថល

- E-payment portal
- Swift FileAct
- បង្កើនសមត្ថភាពសេវាធនាគារអេឡិចត្រូនិចសាជីវកម្ម host to host

ការផ្តល់កម្ចី

- អត្រាការប្រាក់ / FX swap
- សេវាភ្នាក់ងារសន្តិសុខ
- Syndications



អភិវឌ្ឍបណ្តាញចែកចាយច្រើនខ្សែ

សាខា និងម៉ាស៊ីន ATM

- សាខាបន្ថែមចំនួន 10 ATMs បន្ថែមចំនួន 20
- បន្ទប់ទទួលភ្ញៀវអាទិភាពនៅក្នុងសាខាដែលបានជ្រើសរើស
- ការបន្ថែមម៉ោងបើកធ្វើការនៅក្នុងសាខាដែលបានជ្រើសរើស
- ប្រព័ន្ធគ្រប់គ្រងលំដាប់ជួរនៅក្នុងសាខាទាំងអស់

ចល័ត និងអនឡាញ

- 1,000 POS
- ការបង្កើនសេវាធនាគារអេឡិចត្រូនិច
- ការប្រើប្រាស់សេវាឌីជីថល៖ ជំនួបភ្ញៀវពាក្យសុំកម្ចី។ល។

មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរស័ព្ទ

មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរស័ព្ទកម្រិតខ្ពស់ ជាមួយការបង្កើនម៉ោងប្រតិបត្តិការ




រចនាសម្ព័ន្ធ

- កែលម្អដំណើរការបើកគណនី
- ប្រព័ន្ធខ្សែសង្វាក់ការងាររៀបចំកម្ចីឥណទាន ការបង្កើនពិន្ទុកម្ចីឥណទាន
- ផលិតផលសាខា : ពិនិត្យអតិថិជន 3600, CRM
- ការកំណត់ទំហំផលបត្រអតិថិជនជាក់លាក់ ទៅតាមកម្រិត RM
- មុខងារថ្មីនៃសេវាធនាគារស្នូល (ការប្រមូលកម្ចីឥណទាន។ល។)



រចនាសម្ព័ន្ធអង្គភាព ខែតុលា ឆ្នាំ 2020



អ្នកទទួលបន្ទុកអភិបាលកិច្ច I. ក្រុមប្រឹក្សាភិបាល

តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានចែងនៅក្នុងលក្ខន្តិកៈ និងត្រូវបានកំណត់ដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការកំណត់យុទ្ធសាស្ត្ររបស់ធនាគារ និងត្រួតពិនិត្យមើលការប្រព្រឹត្តទៅនៃកិច្ចការ និងអាជីវកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលត្រូវបំពេញកិច្ចដើម្បីអត្ថប្រយោជន៍របស់ធនាគារ។
- តែងតាំង និង/ឬ ដកមន្ត្រី និង/ឬ បណ្តាធិការ សំរាប់គ្រប់គ្រងធនាគារប្រចាំថ្ងៃ កំណត់សិទ្ធិអំណាចជាក់លាក់សំរាប់មន្ត្រី និង/ឬ បណ្តាធិការទាំងនោះ។
- កំណត់ប្រាក់ខែ ព្រមទាំងសំណងផងទៀតសំរាប់មន្ត្រី និង/ឬ បណ្តាធិការធនាគារទាំងឡាយនោះ។
- លើកសំណើប្រាក់ខែ និងសំណងផ្សេងទៀត សម្រាប់អភិបាលទាំងអស់ និងបញ្ជូនសំណើនេះដើម្បីអោយបណ្តាភាគ ទុនិកៈអនុម័តយល់ព្រម។
- ចេញលិខិតសន្យាសងបំណុល សញ្ញាប័ណ្ណ ប័ណ្ណបំណុល និងទម្រង់ភស្តុតាងផ្សេងៗទៀត អំពីបំណុលរបស់ធនាគារ និងអាណត្តិរបស់លិខិតុបករណ៍នោះ។
- ស្នើទៅភាគទុនិកៈសម្របសំរួលក្នុងការសម្របរបស់ធនាគារ។
- ស្នើទៅភាគទុនិកៈដើម្បីសុំបង្កើន ឬបន្ថយដើមទុន។
- លើកសំណើអំពីកិច្ចព្រមព្រៀងរំលាយក្រុមហ៊ុនបញ្ចូលគ្នាឬការបង្រួបបង្រួមក្រុមហ៊ុន រវាងធនាគារ និងបុគ្គលផ្សេងទៀតណាមួយដើម្បីអោយភាគទុនិកៈអនុម័ត។

- ស្នើទៅភាគទុនិកៈដើម្បីសុំលក់ទ្រព្យសកម្មទាំងអស់ ឬទ្រព្យសកម្មភាគច្រើនរបស់ធនាគារ។
- លើកសំណើអំពីការរំលាយក្រុមហ៊ុន ឬការផ្ទេរបញ្ជីធនាគារដើម្បីអោយភាគទុនិកៈអនុម័ត។
- ប្រកាសភាគលាភស្របតាមគោលការណ៍គណនេយ្យ និងលក្ខខណ្ឌទូទាត់សំរាប់ថ្នាក់ភាគហ៊ុននីមួយៗដែលមានសិទ្ធិទទួលភាគលាភបាន។
- ចេញភាគហ៊ុននៅក្នុងធនាគារទៅតាមវិសាលភាពដែលត្រូវបានអនុញ្ញាតអោយនៅក្រោមលក្ខន្តិកៈនិងអនុលោមតាម ច្បាប់ នៃប្រទេសកម្ពុជា។
- ខ្ចីប្រាក់ក្នុងនាមធនាគារ។
- ចេញសារឡើងវិញ ឬលក់ប័ណ្ណភាគហ៊ុន ឬមូលបត្រនៅក្នុងធនាគារ
- ផ្តល់ការធានាក្នុងនាមធនាគារ។
- ដាក់ហ៊ុំប៉ូតែក ដាក់បញ្ចាំ ឬបង្កើតអ្វីផ្សេងពីនេះជាផលប្រយោជន៍ប្រាតិភោគលើទ្រព្យសម្បត្តិមួយផ្នែក ឬទាំងអស់របស់ ធនាគារដើម្បីធានាដល់កាតព្វកិច្ចណាមួយរបស់ធនាគារ។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុសំរាប់ឆ្នាំសារពើពន្ធនីមួយៗ ដើមបីដាក់ជូន អោយភាគទុនិកៈអនុម័តយល់ព្រម។

សមាជិកក្រុមប្រឹក្សាភិបាលសំរាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Jerome Zerbib	ប្រធានក្រុមប្រឹក្សាភិបាល លោក
លោក Olivier Jean Klein	អភិបាល
លោក Olivier Lendrevie	អភិបាល
លោក Guillaume Claude Perdon	អភិបាល និងជាអគ្គនាយកប្រតិបត្តិ
លោក Bernard Ramanantsoa	អភិបាលឯករាជ្យ
លោក Guillaume Massin	អភិបាលឯករាជ្យ
លោក Bruno Moschetto	អភិបាលឯករាជ្យ

II. គណៈកម្មការសវនកម្ម

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការសវនកម្ម គឺជាធានាអោយបានថាគណៈគ្រប់គ្រងបង្កើត និងប្រកាន់ខ្ជាប់នូវប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុងល្អ ហើយនីតិវិធីដែលមានទាំងនោះអាចធ្វើការវាយតម្លៃការអនុវត្តរបស់គណៈគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ហើយតាមការពិនិត្យមើលរបស់សវនករខាងក្រៅអាចវាយតម្លៃ លើការអនុវត្តរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។



ធនាគារ ប្រេដ ប៊ែឡ (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០
និង
របាយការណ៍របស់សវនករឯករាជ្យ

គណៈកម្មការសវនកម្មសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

- | | |
|--------------------------------|--------------|
| លោក Bruno Moschetto | ប្រធានស្តីទី |
| លោក Jerome Zerbib | សមាជិក |
| លោក Bernard Ramanantsoa | សមាជិក |

III. គណៈកម្មការគ្រប់គ្រងហានិភ័យ

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងហានិភ័យ គឺការគ្រប់គ្រងលើគោលនយោបាយ និងបង្កើតសកម្មភាព គ្រប់គ្រងហានិភ័យ ហើយធ្វើការរាយការណ៍ដល់ក្រុមប្រឹក្សាភិបាល។

គណៈកម្មការគ្រប់គ្រងហានិភ័យសម្រាប់ការិយបរិច្ឆេទ ហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

- | | |
|----------------------------------|--------------|
| លោក Bruno Moschetto | ប្រធានស្តីទី |
| លោក Jerome Zerbib | សមាជិក |
| លោក Bernard Ramanantsoa | សមាជិក |
| លោក Guillaume David-Deude | សមាជិក |

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី	
ចុះបញ្ជីពាណិជ្ជកម្មលេខ	00002982	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 30 មហាវិថីព្រះនរោត្តម សង្កាត់ ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	BRED Banque Populaire ("BRED")	
ក្រុមប្រឹក្សាភិបាល	Jerome Zerbib	ប្រធានក្រុមប្រឹក្សាភិបាល
	Olivier Jean Klein	អភិបាល
	Olivier Lendrevie	អភិបាល
	Guillaume Claude Perdon	អភិបាល និងនាយកប្រតិបត្តិ (លាលែងពីតំណែងនៅថ្ងៃទី 31 ខែ មីនា ឆ្នាំ 2021)
	Bernard Ramanantsoa	អភិបាលឯករាជ្យ
	Guillaume Massin	អភិបាលឯករាជ្យ
	Bruno Moschetto	អភិបាលឯករាជ្យ
អ្នកគ្រប់គ្រង	Guillaume Claude Perdon	ប្រធាននាយកប្រតិបត្តិ
	Sopha Min	នាយករងផ្នែកប្រតិបត្តិ
	Anne-Laure Seidou	នាយិកាផ្នែកហិរញ្ញវត្ថុ
	Guillaume David Deude	នាយកផ្នែកគ្រប់គ្រងហានិភ័យនិងប្រតិបត្តិការ (តែងតាំងនៅថ្ងៃទី 01 ខែ ធ្នូ ឆ្នាំ 2020)
	Marion Quintin	នាយកផ្នែកឥណទាន
	Chhay Houy	នាយកផ្នែករដ្ឋបាលឥណទាន
	Kunthea Meas	នាយកគ្រប់គ្រងបណ្តាញសាខា
	Laurent Ayoun	ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន
	Mary Nagle	នាយកផ្នែកទីផ្សារ និងទំនាក់ទំនង (តែងតាំងនៅថ្ងៃទី 01 ខែ កក្កដា ឆ្នាំ 2020)
	Nicolas Sosnowiez	នាយកផ្នែកទីផ្សារ និងការទំនាក់ទំនង (លាលែងពីតំណែងនៅថ្ងៃទី 29 ខែ កុម្ភៈ ឆ្នាំ 2020)
	Nicolas Vannavong	នាយកផ្នែកសវនកម្មផ្ទៃក្នុង
	Tolasatia Sothy	នាយកផ្នែកច្បាប់
សវនករ	ខេភីអ៊ីមជ្ឈី ខេមបូឌា ចំកាត់	



The smarter way to bank.

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	20-24
2. របាយការណ៍របស់សវនករឯករាជ្យ	25-28
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	29-30
4. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	31
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	32-33
6. របាយការណ៍លំហូរទឹកប្រាក់	34-35
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	36-133



The smarter way to bank.



The smarter way to bank.

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយ សូមដាក់បង្ហាញនូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងការិយបរិច្ឆេទនេះ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារទេ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ មានដូចខាងក្រោម៖

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ ៥)	2019 ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ខាតមុនបង់ពន្ធ	(3,210,553)	(2,569,655)	(13,089,424)	(10,412,242)
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	424,000	223,576	1,728,648	905,930
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	<u>(2,786,553)</u>	<u>(2,346,079)</u>	<u>(11,360,776)</u>	<u>(9,506,312)</u>

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ ។

ដើមទុន

ពុំមានការប្រែប្រួលទៅលើដើមទុនដែលបានចុះបញ្ជី និងបានបង់របស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះទេ ។



The smarter way to bank.

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួល នៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទាន និងបុរេប្រទាន

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ថាវាជាឥណទាន និងបុរេប្រទាន ដែលបានដឹងថាមិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ នឹងជាប់សង្ស័យ ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនខ្វះខាតជាសារវន្តនោះឡើយ ។

ទ្រព្យសកម្ម

នៅមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងអស់លើកលែងតែឥណទាន និងបុរេប្រទានដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ ហើយសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើអោយប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងហើយអាចនឹងធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំនូវទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ មកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ ។



The smarter way to bank.

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត (ត)

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬ អាចនឹងត្រូវបំពេញក្នុងអំឡុងពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលនឹង ឬអាចនឹងប៉ះពាល់ជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់ នោះទេ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែក នៅក្នុងរបាយការណ៍នេះ ឬ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលអោយមានតួលេខនៃចំនួនណា មួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមាន ផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិន ប្រក្រតីនោះទេ លើកលែងតែ៖

វិសក្សណា និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានប៉ាន់ស្មានដោយផ្អែកលើលក្ខខណ្ឌនៃការព្យាករណ៍សេដ្ឋកិច្ច នៅពេល កាលបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃវីរុសកូរ៉ូណា (COVID 19) បានរីករាលដាលនៅប្រទេសចិន ប្រទេស កម្ពុជា និងប្រទេសនានា ដែលបង្កឲ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ។ ផលប៉ះពាល់លើកំណើន នៃផលិតផលក្នុងស្រុក និង សូចនាករសំខាន់ៗផ្សេងៗ នឹងត្រូវបានពិចារណា ក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែល អាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ច ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការខាតបង់ឥណ ទានរំពឹងទុក ដែលការគណនានៃការខាតបង់ឥណទានរំពឹងទុក នៅក្នុងបរិយាកាសបច្ចុប្បន្ននេះគឺ ស្ថិតនៅក្រោមភាព មិនច្បាស់លាស់គួរឲ្យកត់សម្គាល់ ។ អ្នកគ្រប់គ្រងបានផ្តល់នូវការប៉ាន់ស្មានដ៏ល្អបំផុតស្តីពីផលប៉ះពាល់ដែលអាច កើតមានរបស់ COVID19 លើ ធនាគារក៏ប៉ុន្តែការប៉ាន់ប្រមាណនឹងអាចកើនឡើងនៅពេលដែលព្រឹត្តិការណ៍នេះ នៅតែបន្ត ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងអំឡុងពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើត មានឡើង ដែលអាចនាំអោយប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍ នេះបានរៀបចំឡើងនោះទេ ។



The smarter way to bank.

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងកាលបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

Jerome Zerbib	ប្រធានក្រុមប្រឹក្សាភិបាល
Olivier Jean Klein	អភិបាល
Olivier Lendrevie	អភិបាល
Guillaume Claude Perdon	អភិបាល និងនាយកប្រតិបត្តិ (លាលែងពីតំណែងនៅថ្ងៃទី 31 ខែ មីនា ឆ្នាំ 2021)
Bernard Ramanantsoa	អភិបាលឯករាជ្យ
Guillaume Massin	អភិបាលឯករាជ្យ
Bruno Moschetto	អភិបាលឯករាជ្យ

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានអភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនផ្ទាល់ ឬដោយប្រយោលរបស់ធនាគារ នៅក្នុង ការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារ ជាគូភាគីមួយ ក្នុងគោល បំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយ មធ្យោបាយទិញយកភាគហ៊ុន ឬលិខិតបំណុលពីធនាគារ ឬពីក្រុមហ៊ុនដទៃទៀតទេ ។

នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវ អត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាម រយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងធនាគារ ដែលសមាជិក ក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ច្រើននោះទេ លើកលែងតែការបង្ហាញនៅលើរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុល បង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 ព្រមទាំងលទ្ធផល ហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាង សមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។



The smarter way to bank.



KPMG Cambodia Ltd
4th Floor, Delano Center
No. 144, Street 169, Sangkat Veal Vong
Khan 7 Makara, Phnom Penh, Cambodia
+885 23 216 899 | kpmg.com.kh


- (ii) អនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ឬបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (iii) ពិនិត្យមើលដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ហើយរក្សាទុកនូវបញ្ជីគណនេយ្យអោយបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។ និង
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធនាគារអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តតាមនូវវិធានការ ដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ ថាជាសារវន្តបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល




Guillaume Claude Perdon

នាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2021

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”) ដែលបានបង្ហាញនៅទំព័រទី 10 ដល់ទី 113 ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌ ស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈ គ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។



ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សា កិច្ចការដែលបានបង្ហាញនៅទំព័រទី 1 ដល់ទី 5 និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់បន្ទាប់ ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើង ខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអាន ព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ។ ប្រសិនបើការ អានព័ត៌មានផ្សេងៗ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំ ត្រូវរាយការណ៍ទៅតាមស្ថានភាព ជាក់ស្តែង ។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះ ទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយ អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជៀសផុត ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហា ទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នក គ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការ បង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួម បញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែ វាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវកាបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ កាបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារ ការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬ កំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយ យោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។



ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការ វិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយម ក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការ ក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុង ការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើត ឡើងដោយសារតែ ការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការ ក្លែងបន្លំ អាចរួមបញ្ចូលទាំងការឃុបឃិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬ មិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងដើម្បីរៀបចំ នូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើ ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ ។
- ធ្វើការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែល ធនាគារ បានប្រើប្រាស់ និងភាពសម ហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើង ដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយ ដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាតើភាពមិនច្បាស់លាស់ សារវន្តពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ ធនាគារ ដើម្បីបន្ត និរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើង ខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មាន ពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំ ចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែល ប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬ លក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។
- ធ្វើការវាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការ លាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀតវិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសាធារណៈផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជី ខេមបូឌា បំភាន់**



ហ្គេក ឌាន
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2021

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	កំណត់សម្គាល់	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់					
សមមូល	6	68,054,378	41,060,000	275,279,959	167,319,500
ប្រាក់បញ្ញើនៅធនាគារជាតិ	7	13,930,219	11,235,640	56,347,736	45,785,233
ប្រាក់បញ្ញើតម្កល់តាមច្បាប់	8	27,174,567	35,413,497	109,921,124	144,310,000
ឥណទាន និងបុរេប្រទានផ្តល់					
ដល់អតិថិជន	9	288,232,795	220,740,598	1,165,901,656	899,517,937
ទ្រព្យសកម្មផ្សេងៗ	10	1,771,229	2,139,846	7,164,621	8,719,872
ទ្រព្យសកម្មអរូបី	11	799,738	1,167,100	3,234,940	4,755,933
ទ្រព្យ និងបរិក្ខារ	12	4,887,768	3,682,213	19,771,022	15,005,018
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	13	7,662,105	6,494,545	30,993,215	26,465,271
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	20	1,492,103	854,468	6,035,557	3,481,957
ទ្រព្យសកម្មសរុប		414,004,902	322,787,907	1,674,649,830	1,315,360,721
បំណុលនិង មូលធនរបស់ភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	14	230,127,647	195,779,640	930,866,332	797,802,033
ប្រាក់បញ្ញើរបស់ធនាគារនានា	15	27,114,621	12,004,881	109,678,642	48,919,890
ប្រាក់កម្ចី	16	86,763,949	42,960,299	350,960,174	175,063,218
បំណុលនិស្សន្ទវត្ថុ		-	4,080	-	16,626
បំណុលភតិសន្យា	17	6,690,300	6,689,548	27,062,264	27,259,908
បំណុលផ្សេងៗ	18	1,608,390	1,452,484	6,505,939	5,918,873
សំវិធានធនលើឱនភាពនៃតម្លៃ					
ធាតុក្រៅតារាងតុល្យការ		1,390,683	786,350	5,625,313	3,204,376
សំវិធានធនលើអត្ថប្រយោជន៍					
របស់និយោជិត	19	42,810	61,080	173,166	248,901
បំណុលពន្ធលើប្រាក់ចំណេញ					
ប្រចាំឆ្នាំ	20	20,091	16,581	81,268	67,568
បំណុលសរុប		353,758,491	259,754,943	1,430,953,098	1,058,501,393

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

	កំណត់សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
		ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
មូលធនរបស់ភាគទុនិក					
ដើមទុន	21	75,000,000	75,000,000	300,000,000	300,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	22	-	-	-	-
ប្រាក់ខាតបង្គរ		(14,753,589)	(11,967,036)	(59,738,317)	(48,377,541)
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	3,435,049	5,236,869
មូលធនសរុប		<u>60,246,411</u>	<u>63,032,964</u>	<u>243,696,732</u>	<u>256,859,328</u>
បំណុល និងមូលធន សរុប		<u>414,004,902</u>	<u>322,787,907</u>	<u>1,674,649,830</u>	<u>1,315,360,721</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

	កំណត់សម្គាល់	2020	2019	2020	2019
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	23	20,228,462	13,092,725	82,471,440	53,051,722
ចំណាយលើការប្រាក់	24	(8,084,677)	(5,513,018)	(32,961,228)	(22,338,749)
ចំណូលពីការប្រាក់សុទ្ធ		<u>12,143,785</u>	<u>7,579,707</u>	<u>49,510,212</u>	<u>30,712,973</u>
ចំណូលកម្រៃ និងជើងសារសុទ្ធ	25	415,383	421,163	1,693,516	1,706,552
ចំណូលផ្សេងៗ	26	387,413	144,387	1,579,483	585,057
ចំណេញពីប្រតិបត្តិការសរុប		<u>12,946,581</u>	<u>8,145,257</u>	<u>52,783,211</u>	<u>33,004,582</u>
ចំណាយបុគ្គលិក	27	(4,524,611)	(3,376,824)	(18,446,839)	(13,682,891)
ចំណាយប្រតិបត្តិការផ្សេងៗ	28	(7,346,066)	(5,743,901)	(29,949,911)	(23,274,287)
ចំណាយប្រតិបត្តិការសរុប		<u>(11,870,677)</u>	<u>(9,120,725)</u>	<u>(48,396,750)</u>	<u>(36,957,178)</u>
ចំណេញពីប្រតិបត្តិការមុនដក					
ឱនភាពនៃតម្លៃ		1,075,904	(975,468)	4,386,461	(3,952,596)
ការខាតបង់លើឱនភាពនៃតម្លៃ					
ឧបករណ៍ហិរញ្ញវត្ថុ	9	(4,286,457)	(1,594,187)	(17,475,885)	(6,459,646)
ខាតមុនដកលើប្រាក់ចំណេញ		<u>(3,210,553)</u>	<u>(2,569,655)</u>	<u>(13,089,424)</u>	<u>(10,412,242)</u>
អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ	20	424,000	223,576	1,728,648	905,930
ប្រាក់ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ		<u>(2,786,553)</u>	<u>(2,346,079)</u>	<u>(11,360,776)</u>	<u>(9,506,312)</u>
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(1,801,820)	3,672,645
ខាតលម្អិតសរុបសម្រាប់កាលបរិច្ឆេទ		<u>(2,786,553)</u>	<u>(2,346,079)</u>	<u>(13,162,596)</u>	<u>(5,833,667)</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

	ដើមទុន		ប្រាក់ខាតបង្គរ		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	75,000,000	300,000,000	(9,620,957)	(38,871,229)	-	1,564,224	65,379,043	262,692,995
ខាតលម្អិតសរុប								
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	(2,346,079)	(9,506,312)	-	-	(2,346,079)	(9,506,312)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	3,672,645	-	3,672,645
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	75,000,000	300,000,000	(11,967,036)	(48,377,541)	-	5,236,869	63,032,964	256,859,328
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០	75,000,000	300,000,000	(11,967,036)	(48,377,541)	-	5,236,869	63,032,964	256,859,328
ខាតលម្អិតសរុប								
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	(2,786,553)	(11,360,776)	-	-	(2,786,553)	(11,360,776)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(1,801,820)	-	(1,801,820)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	75,000,000	300,000,000	(14,753,589)	(59,738,317)	-	3,435,049	60,246,411	243,696,732

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លំហូរទឹកប្រាក់
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

	កំណត់ សម្គាល់	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(2,786,553)	(2,346,079)	(11,360,776)	(9,506,312)
<i>និយ័តភាពលើ៖</i>					
រំលស់		2,300,345	1,889,966	9,378,507	7,658,142
ចំណូលការប្រាក់		(20,228,462)	(13,092,725)	(82,471,440)	(53,051,722)
ចំណាយការប្រាក់		8,084,677	5,513,018	32,961,228	22,338,749
អត្ថប្រយោជន៍ពន្ធលើប្រាក់					
ចំណេញ		(424,000)	(223,576)	(1,728,648)	(905,930)
ឱនភាពលើការខាតបង់នៃតម្លៃ					
ឧបករណ៍ហិរញ្ញវត្ថុ	9	4,286,457	1,594,187	17,475,885	6,459,646
សំវិធានធនលើអត្ថប្រយោជន៍និយោជិត		(18,270)	(101,920)	(74,487)	(412,980)
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ		-	(40,176)	-	(162,793)
		(8,785,806)	(6,807,305)	(35,819,731)	(27,583,200)
បម្រែបម្រួល៖					
ប្រាក់បញ្ញើនៅធនាគារជាតិ		(2,581,847)	(11,683,208)	(10,526,190)	(47,340,359)
ឥណទាន និងបុរេប្រទាន		(71,033,165)	(107,081,251)	(289,602,214)	(433,893,229)
ប្រាក់បញ្ញើតម្កល់តាមច្បាប់		8,238,930	(9,988,609)	33,590,118	(40,473,844)
ទ្រព្យសកម្មផ្សេងៗ		392,938	(102,524)	1,602,008	(415,427)
ប្រាក់បញ្ញើរបស់អតិថិជន		41,538,540	47,928,115	169,352,628	194,204,722
ប្រាក់បញ្ញើរបស់ធនាគារនានា		15,109,740	12,004,881	61,602,410	48,643,778
បំណុលផ្សេងៗ		(718,727)	1,607,123	(2,930,250)	6,512,062
សាច់ប្រាក់ប្រើប្រាស់ក្នុង					
ប្រតិបត្តិការ		(17,839,397)	(74,122,778)	(72,731,221)	(300,345,497)
ចំណូលការប្រាក់បានទទួល		20,062,985	12,761,530	81,796,790	51,709,720
ចំណាយការប្រាក់បានបង់សម្រាប់					
បំណុលភតិសន្យា		(199,915)	(192,356)	(815,053)	(779,427)
ចំណាយការប្រាក់បានបង់		(15,436,230)	(3,235,582)	(62,933,510)	(13,110,578)
ពន្ធលើប្រាក់ចំណេញ/ចំណាយ					
ពន្ធអប្បបរមាបានបង់	20	(210,125)	(134,765)	(856,680)	(546,068)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ		(13,622,682)	(64,923,951)	(55,539,674)	(263,071,850)

របាយការណ៍លំហូរទឹកប្រាក់ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

	កំណត់ សម្គាល់	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ និង					
ទ្រព្យសកម្មអរូបី		(2,201,920)	(3,459,069)	(8,977,228)	(14,016,148)
សាច់ប្រាក់បានពីការលក់					
ទ្រព្យនិងបរិក្ខារ		-	92,500	-	374,810
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(2,201,920)	(3,366,569)	(8,977,228)	(13,641,338)
លំហូរទឹកប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		44,164,586	42,960,299	180,059,017	174,075,132
ការទូទាត់បំណុលភតិសន្យា		(1,232,874)	(636,373)	(5,026,427)	(2,578,583)
លំហូរទឹកប្រាក់ ទទួលបានពីសកម្មភាពហិរញ្ញប្បទាន		42,931,712	42,323,926	175,032,590	171,496,549
ការកើនឡើង/(ថយចុះ)នៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		27,107,110	(25,966,594)	110,515,688	(105,216,639)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលសរុបដើមកាលបរិច្ឆេទ		41,192,347	67,158,941	167,858,814	269,844,624
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(2,103,198)	3,230,829
សាច់ប្រាក់ និងសាច់ប្រាក់សមមូលសរុបកាលបរិច្ឆេទ	6	68,299,457	41,192,347	276,271,304	167,858,814

សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។



The smarter way to bank.

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020**

កំណត់សម្គាល់ទាំងនេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ហើយគួរតែត្រូវបានអានជាមួយគ្នានឹង របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ។

1. ព័ត៌មានទូទៅ

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជាក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ 00002982 ចេញដោយក្រសួងពាណិជ្ជកម្មនៅ ថ្ងៃទី 1 ខែ មេសា ឆ្នាំ 2016 ។

ធនាគារ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មធនាគារពាណិជ្ជ និងចាប់ផ្តើមអាជីវកម្មនៅថ្ងៃទី 10 ខែ មករា ឆ្នាំ 2017 ។

ការិយាល័យចុះបញ្ជីស្ថិតនៅអគារលេខ 30 មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ធនាគារមេ គឺ BRED Banque Populaire ដែលបានបង្កើតឡើងនៅប្រទេសបារាំង ។

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 ធនាគារ មានបុគ្គលិកចំនួន 240 នាក់ (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019: 192 នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”) ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 33 ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងផ្តល់សិទ្ធិផ្សាយនៅ ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2021 ។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ធនាគារ ធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ ។



The smarter way to bank.

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020**

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ (ត)

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ ។ តួលេខទាំងអស់ត្រូវបានបង្កើតចំនួនមួយដុល្លារអាមេរិក ឬមួយពាន់រៀលដែលជិតបំផុត បើមិនដូច្នោះទេ លុះត្រាតែមានការបង្ហាញផ្សេងពីនោះ ។

4. ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមាន ផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រស្របច្បាប់ ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម ។

- កំណត់សម្គាល់ 33(៦)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”) លើចំនួនប្រាក់ដើមដែលនៅសល់ ។
- កំណត់សម្គាល់ 33(៧)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (“ECL”) និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

4. ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ 33(៧)៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបាន ។
- កំណត់សម្គាល់ 33(៧) ៖ ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលមើលនាពេលអនាគត ។
- កំណត់សម្គាល់ 33(៧)៖ ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន ។

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាចុងកាលបរិច្ឆេទរាយការណ៍ ។ ដើមទុនត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ។

ធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រានាកាលបរិច្ឆេទ			
		រាយការណ៍		អត្រាប្តូរ	
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020	1 ដុល្លារអាមេរិក	=	4,045 រៀល	4,077 រៀល	
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1 ដុល្លារអាមេរិក	=	4,075 រៀល	4,052 រៀល	

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020 ដុល្លារអាមេរិក	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2020 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)
សាច់ប្រាក់ក្នុងដៃ	17,249,123	8,900,657	69,772,703	36,270,177
សាច់ប្រាក់សមមូលជាមួយធនាគារនានា	51,050,334	32,291,690	206,498,601	131,588,637
	68,299,457	41,192,347	276,271,304	167,858,814
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ	(245,079)	(132,347)	(991,345)	(539,314)
	68,054,378	41,060,000	275,279,959	167,319,500

បម្រែបម្រួលនៃសំវិធានធននៃការខាតបង់លើ ឱនភាពនៃតម្លៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលមានដូចខាងក្រោម៖

	2020 ដុល្លារអាមេរិក		2019 ដុល្លារអាមេរិក	
	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	132,347	579,915	539,314	2,330,098
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	112,732	(447,568)	459,608	(1,813,546)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(7,577)	22,762
នាថ្ងៃទី 31 ខែ ធ្នូ	245,079	132,347	991,345	539,314

7. ប្រាក់បញ្ញើនៅធនាគារជាតិ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020 ដុល្លារអាមេរិក	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2020 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើមានកាលកំណត់ (មិនមែនជាសាច់ប្រាក់សមមូល)	13,930,219	11,235,640	56,347,736	45,785,233

ប្រាក់បញ្ញើនៅធនាគារជាតិមានកាលកំណត់ ពី 6 ទៅ 12 ខែ ហើយទទួលបានអត្រាការប្រាក់ពី 0.07% ទៅ 0.8% (2019: 0.60 % ទៅ 1.01%) ក្នុង 1 ឆ្នាំ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

8. ប្រាក់តម្កល់តាមច្បាប់

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ប្រាក់តម្កល់ធានាលើដើមទុន	7,500,000	7,500,000	30,337,500	30,562,500
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	19,674,567	27,913,497	79,583,624	113,747,500
	<u>27,174,567</u>	<u>35,413,497</u>	<u>109,921,124</u>	<u>144,310,000</u>

ក. ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១-១៣៦ ចុះថ្ងៃទី 15 ខែ តុលា ឆ្នាំ 2001 ធនាគារ តម្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនរបស់ខ្លួន ។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាននៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត ។

ខ. ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន គឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា 8% ចំពោះប្រាក់រៀល និង 12.50% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារអនិវាសនជន និងប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងប្រាក់កម្ចីអនិវាសនជន ។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១-២៨២ ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចុះថ្ងៃទី 29 ខែ សីហា ឆ្នាំ 2018 ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់នោះទេ ។

នាថ្ងៃទី 18 ខែ មិនា ឆ្នាំ 2020 ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយនូវប្រកាសស្តីអំពីការកាត់បន្ថយនូវប្រាក់បម្រុងកាតព្វកិច្ច នៃប្រាក់បញ្ញើ និងប្រាក់កម្ចី ("RRR") មកត្រឹម 7% ចំពោះរូបិយវត្ថុជាតិ និងរូបិយប័ណ្ណបរទេសក្នុងគោលបំណងទប់ស្កាត់នូវឥទ្ធិពល ដែលបណ្តាលមកពីកូវីដ-19 មកលើសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ។

គ. អត្រាការប្រាក់ (ប្រចាំឆ្នាំ)

	2020	2019
ប្រាក់តម្កល់ធានាលើដើមទុន	<u>0.09%</u>	<u>0.48%</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

9. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ឥណទានពាណិជ្ជកម្ម				
ឥណទានវិបារូបន៍	18,192,743	11,737,326	73,589,645	47,829,603
ឥណទានរយៈពេលខ្លី	25,758,621	23,641,032	104,193,622	96,337,205
ឥណទានរយៈពេលវែង	164,595,613	133,924,751	665,789,255	545,743,361
បង្គាន់ដៃទំនុកចិត្ត	3,977,370	159,273	16,088,462	649,037
ឥណទានអ្នកប្រើប្រាស់	<u>82,441,009</u>	<u>54,476,062</u>	<u>333,473,881</u>	<u>221,989,953</u>
ឥណទាន និងបុរេប្រទានដុលតាមរំលស់ថ្លៃដើម	294,965,356	223,938,444	1,193,134,865	912,549,159
ដក៖ សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ				
- ផលប៉ះពាល់ទូទៅ	(4,545,722)	(3,197,846)	(18,387,445)	(13,031,222)
- ផលប៉ះពាល់នៃកូវីដ 19	(2,186,839)	-	(8,845,764)	-
ឥណទាន និងបុរេប្រទាន- សុទ្ធ	<u>288,232,795</u>	<u>220,740,598</u>	<u>1,165,901,656</u>	<u>899,517,937</u>

បម្រែបម្រួលនៃសំវិធានធននៃការខាតបង់ លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	3,197,846	1,579,949	13,031,222	6,348,235
សំវិធានធនសម្រាប់ការិយបរិច្ឆេទ				
- ផលប៉ះពាល់ទូទៅ	1,347,876	1,617,897	5,495,290	6,555,719
- ផលប៉ះពាល់នៃកូវីដ 19	2,186,839	-	8,915,743	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(209,046)	127,268
នាថ្ងៃទី 31 ខែ ធ្នូ	<u>6,732,561</u>	<u>3,197,846</u>	<u>27,233,209</u>	<u>13,031,222</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

9. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់ក្នុងរបាយការណ៍
ចំណេញ ឬខាតដូចការសង្ខេបខាងក្រោម៖

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
សំវិធានធននៃការខាតបង់លើឱនភាព នៃតម្លៃ ៖				
ប្រាក់បញ្ញើជាមួយធនាគារនានា (កំណត់សម្គាល់ 6)	112,732	(447,568)	459,608	(1,813,546)
ឥណទាន និងបុរេប្រទាន ធាតុ ក្រៅតារាងតុល្យការ (កំណត់សម្គាល់ 29ក)	3,534,715	1,617,897	14,411,033	6,555,719
ការលុបចោលនូវឥណទានមិនអាច ប្រមូលបានដែលមិនបានកត់ត្រា ក្នុងសំវិធានធននៃការខាតបង់លើ ឱនភាពនៃតម្លៃ	604,333	423,858	2,463,866	1,717,473
	34,677	-	141,378	-
	<u>4,286,457</u>	<u>1,594,187</u>	<u>17,475,885</u>	<u>6,459,646</u>

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុលមានកាលកំណត់ដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 ពាន់រៀល (កំណត់សម្គាល់ 5)	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)
ក្នុងរយៈពេល 1 ខែ	15,068	3,754	60,950	15,298
ពី 1 ទៅ 3 ខែ	7,808,356	5,120,680	31,584,800	20,866,771
ពី 3 ទៅ 6 ខែ	19,809,595	14,752,014	80,129,812	60,114,457
ពី 6 ទៅ 12 ខែ	7,100,910	8,644,933	28,723,181	35,228,102
ពី 1 ទៅ 3 ឆ្នាំ	34,317,591	36,096,079	138,814,656	147,091,522
ពី 3 ទៅ 5 ឆ្នាំ	23,274,003	22,285,764	94,143,342	90,814,488
លើសពី 5 ឆ្នាំ	202,639,833	137,035,220	819,678,124	558,418,521
	<u>294,965,356</u>	<u>223,938,444</u>	<u>1,193,134,865</u>	<u>912,549,159</u>

សម្រាប់ការវិភាគបន្ថែមលើចំនួនឥណទាន និងបុរេប្រទានដុលផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ 31ខ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

10. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 ពាន់រៀល (កំណត់សម្គាល់ 5)	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បង់មុន	329,298	273,548	1,332,010	1,114,708
ចំណាយបង់មុន	1,179,151	1,394,134	4,769,666	5,681,096
ទ្រព្យសកម្មផ្សេងៗ	262,780	472,164	1,062,945	1,924,068
	<u>1,771,229</u>	<u>2,139,846</u>	<u>7,164,621</u>	<u>8,719,872</u>

11. ទ្រព្យសកម្មអរូបី

	សូហ្វវែរ កុំព្យូទ័រ ដុល្លារអាមេរិក	ការបង្កើត វេបសាយ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
2020				
តម្លៃដើម				
នាថ្ងៃទី 1 ខែ មករា 2020	2,368,483	149,784	2,518,267	10,261,939
ការទិញបន្ថែម	223,327	31,900	255,227	1,040,560
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(83,716)
នាថ្ងៃទី 31 ខែ ធ្នូ 2020	<u>2,591,810</u>	<u>181,684</u>	<u>2,773,494</u>	<u>11,218,783</u>
ដក៖ រំលស់បង្កើត				
នាថ្ងៃទី 1 ខែ មករា 2020	1,284,853	66,314	1,351,167	5,506,006
រំលស់ក្នុងការិយបរិច្ឆេទ	575,526	47,063	622,589	2,538,295
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(60,458)
នាថ្ងៃទី 31 ខែ ធ្នូ 2020	<u>1,860,379</u>	<u>113,377</u>	<u>1,973,756</u>	<u>7,983,843</u>
តម្លៃសេស				
នាថ្ងៃទី 31 ខែ ធ្នូ 2020	<u>731,431</u>	<u>68,307</u>	<u>799,738</u>	<u>3,234,940</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020



The smarter way to bank.

11. ទ្រព្យសកម្មអរូបី (ត)

	សូហ្វវែរ កុំព្យូទ័រ ដុល្លារអាមេរិក	ការបង្កើត វិបសាយ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
2019				
កន្លែងរើស				
នាថ្ងៃទី 1 ខែ មករា 2019	2,063,234	94,708	2,157,942	8,670,611
ការទិញបន្ថែម	305,249	55,076	360,325	1,460,037
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	131,291
នាថ្ងៃទី 31 ខែ ធ្នូ 2019	2,368,483	149,784	2,518,267	10,261,939
ដកៈ រំលស់បង្គុរ				
នាថ្ងៃទី 1 ខែ មករា	746,000	29,306	775,306	3,115,180
រំលស់ក្នុងការិយបរិច្ឆេទ	538,853	37,008	575,861	2,333,389
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	57,437
នាថ្ងៃទី 31 ខែ ធ្នូ 2019	1,284,853	66,314	1,351,167	5,506,006
កន្លែងយោង				
នាថ្ងៃទី 31 ខែ ធ្នូ 2019	1,083,630	83,470	1,167,100	4,755,933

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

12. ទ្រព្យនិយមន័យ

	ប្រៀងសង្ហារឹម និងគ្រឿងបំបែក ដុល្លារអាមេរិក	សម្ភារៈ ការិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្ម កំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក ពាន់រៀល (កំណត់សម្គាល់ 5)
2020						
កន្លែងរើស						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2020	1,082,789	586,628	1,692,943	517,308	879,393	19,393,174
ការទិញបន្ថែម	683,483	388,633	373,995	72,139	428,443	7,936,668
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(205,067)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020	1,766,272	975,261	2,066,938	589,447	1,307,836	27,124,775
ដកៈ រំលស់បង្គុរ						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2020	94,782	178,446	663,661	139,959	-	4,388,156
រំលស់ក្នុងការិយបរិច្ឆេទ	131,519	124,357	377,883	107,379	-	3,021,620
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(56,023)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020	226,301	302,803	1,041,544	247,338	-	7,353,753
កន្លែងយោង						
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020	1,539,971	672,458	1,025,394	342,109	1,307,836	4,887,768
						19,771,022

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

12. ទ្រព្យនិយមន័យ (ត)

2019	គ្រឿងសង្ហារឹម និងគ្រឿងបំបាក់ ដុល្លារអាមេរិក	សង្ហារឹម ការិយាល័យ ដុល្លារអាមេរិក	កុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្ម កំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក (កំណត់សម្គាល់ 5)
គំរូដើម						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	637,184	480,008	1,296,163	445,844	666,463	3,525,662
ការទិញបន្ថែម	445,605	106,620	396,780	227,754	212,930	1,389,689
ការលក់ចេញ	-	-	-	(156,290)	-	(156,290)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1,082,789	586,628	1,692,943	517,308	879,393	4,759,061
ដក៖ រំលស់បង្គុយ						
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	13,999	96,441	359,695	142,782	-	612,917
រំលស់ក្នុងការិយបរិច្ឆេទ	80,783	82,005	303,966	101,143	-	567,897
ការលក់ចេញ	-	-	-	(103,966)	-	(103,966)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	94,782	178,446	663,661	139,959	-	1,076,848
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	988,007	408,182	1,029,282	377,349	879,393	3,682,213
						15,005,018

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

13. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 17 ។

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	7,662,105	6,494,545	30,993,215	26,465,271

ធនាគារបានជួលទ្រព្យសកម្មជាច្រើនរួមទាំងទីតាំងការិយាល័យ ។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម				
ផ្ទៃដី				
នាថ្ងៃទី 1 ខែ មករា	7,835,985	6,126,930	31,931,639	24,618,005
ការទិញបន្ថែម	2,104,178	1,709,055	8,578,734	6,925,091
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(302,414)	388,543
នាថ្ងៃទី 31 ខែ ធ្នូ	9,940,163	7,835,985	40,207,959	31,931,639
ដក៖ រំលស់បង្គុយ				
នាថ្ងៃទី 1 ខែ មករា	1,341,440	595,232	5,466,368	2,407,713
រំលស់សម្រាប់ការិយបរិច្ឆេទ	936,618	746,208	3,818,592	3,023,635
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(70,216)	35,020
នាថ្ងៃទី 31 ខែ ធ្នូ	2,278,058	1,341,440	9,214,744	5,466,368
តម្លៃសរុប				
នាថ្ងៃទី 31 ខែ ធ្នូ	7,662,105	6,494,545	30,993,215	26,465,271

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

14. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
គណនីសន្សំ	13,126,155	15,346,615	53,095,297	62,537,456
ប្រាក់បញ្ញើមានកាលកំណត់	145,823,834	129,235,227	589,857,409	526,633,550
គណនីចរន្ត	71,177,658	51,197,798	287,913,626	208,631,027
	<u>230,127,647</u>	<u>195,779,640</u>	<u>930,866,332</u>	<u>797,802,033</u>
ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖				
	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ក. តាមកាលកំណត់៖				
រយៈពេល 1 ខែ	94,349,779	66,544,414	381,644,856	271,168,487
ពី 1 ទៅ 3 ខែ	10,041,952	27,002,258	40,619,696	110,034,201
ពី 3 ទៅ 6 ខែ	20,564,710	6,233,089	83,184,252	25,399,838
ពី 6 ទៅ 12 ខែ	41,276,977	25,403,042	166,965,372	103,517,396
ពី 1 ទៅ 3 ឆ្នាំ	9,630,316	23,582,919	38,954,628	96,100,395
ពី 3 ទៅ 5 ខែ	37,580,092	35,398,999	152,011,472	144,250,921
លើសពី 5 ឆ្នាំ	16,683,821	11,614,919	67,486,056	47,330,795
	<u>230,127,647</u>	<u>195,779,640</u>	<u>930,866,332</u>	<u>797,802,033</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

14. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម (ត) ៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ខ. តាមប្រភេទអតិថិជន៖				
ឯកត្តជន	119,104,558	104,064,036	481,777,937	424,060,947
សហគ្រាសអាជីវកម្ម	111,023,089	91,715,604	449,088,395	373,741,086
	<u>230,127,647</u>	<u>195,779,640</u>	<u>930,866,332</u>	<u>797,802,033</u>
គ. តាមនិវាសនដ្ឋាន៖				
និវាសនជន	225,993,588	189,419,874	914,144,063	771,885,987
អនិវាសនជន	4,134,059	6,359,766	16,722,269	25,916,046
	<u>230,127,647</u>	<u>195,779,640</u>	<u>930,866,332</u>	<u>797,802,033</u>
ឃ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖			2020	2019
គណនីសន្សំ			0.30%-2.60%	0.30%-1.50%
ប្រាក់បញ្ញើមានកាលកំណត់			0.70%-6.00%	1.00%-6.00%
ប្រាក់បញ្ញើចរន្ត			<u>0%-2.5%</u>	<u>1.00%-6.00%</u>

15. ប្រាក់បញ្ញើរបស់ធនាគារនានា

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ប្រាក់បញ្ញើមានកាលកំណត់	26,841,826	-	108,575,186	-
ប្រាក់បញ្ញើចរន្ត	272,795	12,004,881	1,103,456	48,919,890
	<u>27,114,621</u>	<u>12,004,881</u>	<u>109,678,642</u>	<u>48,919,890</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

15. ប្រាក់បញ្ញើរបស់ធនាគារនានា (ត)

បញ្ញើពីធនាគារនានាត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ក. តាមកាលកំណត់៖				
ពី 1 ទៅ 3 ខែ	4,047,532	12,004,881	16,372,267	48,919,890
ពី 3 ទៅ 6 ខែ	13,059,056	-	52,823,882	-
ពី 6 ទៅ 12 ខែ	10,008,033	-	40,482,493	-
	<u>27,114,621</u>	<u>12,004,881</u>	<u>109,678,642</u>	<u>48,919,890</u>
ខ. តាមទំនាក់ទំនង៖				
សម្ព័ន្ធហិរញ្ញវត្ថុ	-	12,004,881	-	48,919,890
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ	<u>27,114,621</u>	<u>-</u>	<u>109,678,642</u>	<u>-</u>
	<u>27,114,621</u>	<u>12,004,881</u>	<u>109,678,642</u>	<u>48,919,890</u>

16. ប្រាក់កម្ចី

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
សម្ព័ន្ធហិរញ្ញវត្ថុ (i)	68,019,444	32,012,466	275,138,651	130,450,799
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ (ii)	<u>18,744,505</u>	<u>10,947,833</u>	<u>75,821,523</u>	<u>44,612,419</u>
	<u>86,763,949</u>	<u>42,960,299</u>	<u>350,960,174</u>	<u>175,063,218</u>

(i) ប្រាក់កម្ចីនេះសំដៅទៅលើប្រាក់កម្ចីរយៈពេលខ្លីដោយមិនមានការធានាពី BRED Banque Populaire – ទីស្នាក់ការកណ្តាល សមតុល្យប្រាក់ដើមដែលនៅសល់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020 គឺចំនួន 68,000,000 ដុល្លារអាមេរិក (2019 ៖ 32,000,000 ដុល្លារអាមេរិក) ដោយផ្អែកលើការយល់ព្រមពីគណៈកម្មាធិការឥណទាន នៅថ្ងៃទី 9 ខែ ធ្នូ ឆ្នាំ 2019 ជាមួយនឹងលក្ខខណ្ឌដូចខាងក្រោម ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

16. ប្រាក់កម្ចី (ត)

ឥណទានសរុប	68,000,000 ដុល្លារអាមេរិក
កាលបរិច្ឆេទ	ថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ 2020 – ថ្ងៃទី 21 ខែ មករា ឆ្នាំ 2021
	ប្រាក់កម្ចីនេះត្រូវបានបន្តសាជាថ្មីដល់ថ្ងៃទី 23 ខែ មេសា ឆ្នាំ 2021 ។
ការបង់ប្រាក់ដើម	នាការបរិច្ឆេទកំណត់បង់
ការបង់ការប្រាក់	នាការបរិច្ឆេទកំណត់បង់
អត្រាការប្រាក់	ឡាយប័រមូល 1%

(ii) ប្រាក់កម្ចីទាំងនេះគឺ មិនមានការធានា និងត្រូវបង់ការប្រាក់ចន្លោះចាប់ពី 2.5% ទៅដល់ 6.12% (2019 ៖ 2.8% ដល់ 3.15%) ក្នុងមួយឆ្នាំ ។

ការវិភាគបន្ថែម តាមកាលកំណត់មានដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ពី 1 ទៅ 3 ខែ	72,970,452	32,012,466	295,165,478	130,450,799
ពី 3 ទៅ 6 ខែ	6,459,792	1,239,426	26,129,859	5,050,661
ពី 6 ទៅ 12 ខែ	<u>7,333,705</u>	<u>9,708,407</u>	<u>29,664,837</u>	<u>39,561,758</u>
	<u>86,763,949</u>	<u>42,960,299</u>	<u>350,960,174</u>	<u>175,063,218</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

17. បំណុលភតិសន្យា

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់				
មិនបានធ្វើអប្បបរមាតាមកិច្ចសន្យា				
តិចជាង 1 ឆ្នាំ	275,450	844,216	1,114,195	3,440,180
1 ឆ្នាំ ទៅ 5 ឆ្នាំ	4,874,101	4,360,948	19,715,739	17,770,863
លើសពី 5 ឆ្នាំ	2,626,904	2,597,941	10,625,827	10,586,609
លំហូរទឹកប្រាក់មិនបានធ្វើអប្បបរមាតាមកិច្ចសន្យា	7,776,455	7,803,105	31,455,761	31,797,652
កម្រៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	156,940	692,879	634,822	2,823,482
រយៈពេលវែង	6,533,360	5,996,669	26,427,442	24,436,426
	6,690,300	6,689,548	27,062,264	27,259,908

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ក. ចំនួនដែលបានទទួលស្គាល់នៅក្នុងចំណេញឬខាត				
ការប្រាក់លើបំណុលភតិសន្យា	199,915	192,356	815,053	779,427
ខ. ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់				
សរុបលំហូរទឹកប្រាក់ចេញ				
បំណុលភតិសន្យា	1,432,789	828,729	5,841,480	3,358,011

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

18. បំណុលផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ចំណាយបង្គរ និងបំណុលផ្សេងៗ	1,518,815	1,316,437	6,143,607	5,364,481
បំណុលពន្ធផ្សេងៗ	89,575	136,047	362,332	554,392
	1,608,390	1,452,484	6,505,939	5,918,873

19. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
សំវិធានធនលើប្រាក់រំលឹកអតីតភាពការងារ	42,810	61,080	173,166	248,901

សំវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សំវិធានធនលើការទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 និងសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី 22 ខែ មីនា ឆ្នាំ 2019 ។

- ប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 15 ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ ។
- ប្រាក់រំលឹកអតីតភាពការងារ៖ ត្រូវបានកំណត់យកចំនួនស្មើនឹង 6 ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ 2021 តទៅ ។ សំវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឲ្យលើសពីចំនួន អតិបរមាស្មើនឹង 6 ខែ នៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ 2019 (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត) ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

19. សំវិធានធនលើអត្ថប្រយោជន៍និយោជិត (ត)

ការទូទាត់នឹងត្រូវបានធ្វើឡើងពីដងក្នុងមួយឆ្នាំ គឺនៅក្នុងខែ មិថុនា និងខែ ធ្នូ ជារៀងរាល់ឆ្នាំ ។ និយោជិតពុំមានសិទ្ធិទទួលបានសំណងរំលឹកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែងពីការងារ ។

យោងតាមប្រកាសលេខ 018/20 ចុះថ្ងៃទី 02 ខែ មិថុនា ឆ្នាំ2020 ចេញដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការពន្យារការទូទាត់ប្រាក់រំលឹកអតីតភាពការងារដែលមានមុនឆ្នាំ 2019 នឹងពន្យារការទូទាត់ប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ 2020 ។ យោងតាមសេចក្តីប្រកាសនេះ ការទូទាត់ប្រាក់រំលឹកអតីតភាពការងារដែលមានមុនឆ្នាំ 2019 (សម្រាប់វិស័យ វាយណភ័ណ្ឌ កាត់ដេរ និងស្បែកជើង) នឹងពន្យារការទូទាត់ប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ2020 (សម្រាប់គ្រប់វិស័យ) នឹងត្រូវបានពន្យារដល់ឆ្នាំ 2021។ ធនាគារនៅតែបន្តទូទាត់ប្រាក់សំណងអតីតភាពការងារសម្រាប់ឆ្នាំ 2020។

20. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ពន្ធពន្យារជាទ្រព្យសកម្ម	3,215,391	2,338,674	13,006,257	9,530,097
ពន្ធពន្យារជាបំណុល	(1,723,288)	(1,484,206)	(6,970,700)	(6,048,140)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	<u>1,492,103</u>	<u>854,468</u>	<u>6,035,557</u>	<u>3,481,957</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

20. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ (ត)

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ (ត)

ពន្ធពន្យារជាទ្រព្យសកម្មមានសមាសភាពដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	1,318,778	639,569	5,334,458	2,606,244
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ កិច្ចសន្យានៅក្រៅតារាងតុល្យការ	278,137	156,073	1,125,064	635,997
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ លើប្រាក់បញ្ញើនៅធនាគារនានា	87,205	26,469	352,744	107,861
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	(1,532,421)	(1,298,908)	(6,198,643)	(5,293,050)
បំណុលភតិសន្យា	1,338,060	1,337,910	5,412,453	5,451,983
ចំណូលពន្យារពីឥណទាន	193,211	178,653	781,538	728,011
រំលស់	(190,867)	(185,298)	(772,057)	(755,089)
	<u>1,492,103</u>	<u>854,468</u>	<u>6,035,557</u>	<u>3,481,957</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter
way to bank.

20. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ(ត)

ក. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ (ត)

បម្រែបម្រួលពន្ធពន្យារមានដូចខាងក្រោម៖

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	854,468	487,546	3,481,957	1,958,960
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត	637,635	854,468	2,599,638	3,462,304
ការបង្វិល	-	(487,546)	-	(1,975,536)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(46,038)	36,229
	<u>1,492,103</u>	<u>854,468</u>	<u>6,035,557</u>	<u>3,481,957</u>

ខ. បំណុលពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី 1 ខែ មករា	16,581	8,000	67,568	32,144
ចំណាយពន្ធលើប្រាក់ចំណេញ	213,635	143,346	870,990	580,838
ចំណាយលើប្រាក់ចំណេញ/ពន្ធ អប្បបរមាដែលបានបង់	(210,125)	(134,765)	(856,680)	(546,068)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(610)	654
នាថ្ងៃទី 31 ខែ ធ្នូ	<u>20,091</u>	<u>16,581</u>	<u>81,268</u>	<u>67,568</u>

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter
way to bank.

20. អត្ថប្រយោជន៍ពន្ធលើប្រាក់ចំណេញ(ត)

គ. អត្ថប្រយោជន៍នៃពន្ធលើប្រាក់ចំណេញ

អនុលោមតាមច្បាប់ស្តីពីពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ
ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលនៅពេល
ដែលពន្ធមួយណាមានចំនួនធំជាង ។

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយពន្ធអប្បបរមា	213,635	143,346	870,990	580,838
ឥណទានចំណូលលើពន្ធពន្យារ	(637,635)	(366,922)	(2,599,638)	(1,486,768)
	<u>(424,000)</u>	<u>(223,576)</u>	<u>(1,728,648)</u>	<u>(905,930)</u>

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រា 20% ចំណាយពន្ធលើប្រាក់ចំណូល ដែល
បានបង្ហាញក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ខាតមុនបង់ពន្ធ	<u>(3,210,553)</u>	<u>(2,569,655)</u>	<u>(13,089,424)</u>	<u>(10,412,242)</u>
ពន្ធលើប្រាក់ចំណេញតាមអត្រា ផ្លូវការ 20%	(642,111)	(513,931)	(2,617,885)	(2,082,448)
ចំណាយមិនអាចកាត់កងបាន	46,362	58,315	189,018	236,292
ផលប៉ះពាល់ពីភាពខុសគ្នា បណ្តោះអាសន្ន	(41,886)	88,694	(170,771)	359,388
	<u>(637,635)</u>	<u>(366,922)</u>	<u>(2,599,638)</u>	<u>(1,486,768)</u>
ចំណាយពន្ធអប្បបរមា	213,635	143,346	870,990	580,838
អត្ថប្រយោជន៍នៃពន្ធលើប្រាក់ចំណេញ	<u>(424,000)</u>	<u>(223,576)</u>	<u>(1,728,648)</u>	<u>(905,930)</u>

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

21. ដើមទុន

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ដើមទុនបានបង់	75,000,000	75,000,000	300,000,000	300,000,000

ចំនួនភាគហ៊ុនដែលបានចុះបញ្ជីសរុបមានចំនួន 75,000 ហ៊ុន (2019: 75,000) ដែលមានតម្លៃស្មើ 1,000 ដុល្លារអាមេរិក ក្នុងមួយហ៊ុន ។ ភាគហ៊ុនទាំងអស់ត្រូវបានបែងចែក និងបង់គ្រប់ចំនួន ។

22. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ គឺជាភាពខុសគ្នានៃសំវិធានធនលើឱនភាពនៃតម្លៃដែលអនុលោមទៅតាម ស.វ.អ.ហ.ក និងសំវិធានធនដែល អនុលោមទៅតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ។

23. ចំណូលការប្រាក់

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទាន	20,091,409	12,770,996	81,912,675	51,748,076
ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា	128,472	108,261	523,780	438,674
ប្រាក់បញ្ញើនៅធនាគារនានា	8,581	213,468	34,985	864,972
	20,228,462	13,092,725	82,471,440	53,051,722

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

24. ចំណាយលើការប្រាក់

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បញ្ញើមានកាលកំណត់	6,181,450	4,597,820	25,201,772	18,630,366
ប្រាក់កម្ចី	1,107,602	427,393	4,515,693	1,731,796
គណនីចរន្ត	420,102	160,109	1,712,756	648,762
បំណុលភតិសន្យា	199,915	192,356	815,053	779,427
ប្រាក់បញ្ញើសន្សំ	175,608	135,340	715,954	548,398
	8,084,677	5,513,018	32,961,228	22,338,749

25. ចំណូលកម្រៃ និងដើមសារសុទ្ធ

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សេវាផ្ទេរប្រាក់ចេញចូល	504,035	369,230	2,054,950	1,496,119
កម្រៃផ្សេងៗ	1,047,081	745,596	4,268,949	3,021,155
	1,551,116	1,114,826	6,323,899	4,517,274
ចំណាយកម្រៃ និងដើមសារ	(1,135,733)	(693,663)	(4,630,383)	(2,810,722)
	415,383	421,163	1,693,516	1,706,552

26. ចំណូលផ្សេងៗ

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលផ្សេងៗ	25,800	40,176	105,187	162,793
ចំណេញការប្តូររូបិយប័ណ្ណ	361,613	104,211	1,474,296	422,264
	387,413	144,387	1,579,483	585,057

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

27. ចំណាយបុគ្គលិក

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	3,153,641	2,472,724	12,857,394	10,019,478
អត្ថប្រយោជន៍បន្ថែម - អ្នកគ្រប់គ្រង	213,417	213,870	870,101	866,601
អត្ថប្រយោជន៍ផ្សេងៗ	1,157,553	690,230	4,719,344	2,796,812
	<u>4,524,611</u>	<u>3,376,824</u>	<u>18,446,839</u>	<u>13,682,891</u>

28. ចំណាយប្រតិបត្តិការផ្សេងៗ

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
រំលស់	2,300,345	1,889,966	9,378,507	7,658,142
ចំណាយលើវិជ្ជាជីវៈ	1,759,998	1,104,776	7,175,512	4,476,552
ចំណាយពន្ធផ្សេងៗ	884,270	774,102	3,605,169	3,136,661
ចំណាយលើការផ្សព្វផ្សាយ	675,280	361,085	2,753,117	1,463,116
ចំណាយលើការជួលក្នុងតម្លៃទាប និងក្នុងរយៈពេលខ្លី	298,024	226,891	1,215,044	919,362
ចំណាយលើអាជ្ញាប័ណ្ណ	215,131	183,742	877,089	744,523
ចំណាយថ្លៃទឹកភ្លើង	152,831	127,086	623,092	514,952
ចំណាយលើការជួសជុល និងថែទាំ	193,868	118,239	790,400	479,104
ចំណាយលើការធានារ៉ាប់រង	125,329	115,468	510,966	467,876
ចំណាយលើទំនាក់ទំនង	118,399	96,173	482,713	389,693
ចំណាយធ្វើដំណើរ និងស្នាក់នៅ	27,200	65,388	110,894	264,952
ចំណាយលើសម្ភារៈការិយាល័យ	99,147	58,182	404,222	235,753
ចំណាយផ្សេងៗ	496,244	622,803	2,023,186	2,523,601
	<u>7,346,066</u>	<u>5,743,901</u>	<u>29,949,911</u>	<u>23,274,287</u>

The smarter way to bank.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

29. កាតព្វកិច្ច និងយថាភាព

ក. កាតព្វកិច្ច

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យាយថាភាពមួយចំនួនតាមឧបាស្រ័យជាផ្លូវច្បាប់ ដល់អតិថិជនរបស់ខ្លួន ពុំមានការបាត់បង់ជាសារវន្ត ដែលកើតឡើងពីប្រតិបត្តិការខាងក្រោមឡើយ ។

	នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020 ដុល្លារអាមេរិក	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2020 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)
កិច្ចសន្យាប្តូររូបិយបណ្ណបរទេស	-	17,086,271	-	69,626,554
- កាតព្វកិច្ចអត្រាប្តូរប្រាក់- ទិញ	-	8,500,000	-	34,637,500
- កាតព្វកិច្ចអត្រាប្តូរប្រាក់- លក់	-	8,586,271	-	34,989,054
ឥណទាន និងបុរេប្រទាន				
ដែលមិនទាន់ប្រើប្រាស់	48,101,129	37,308,268	194,569,067	152,031,192
លិខិតឥណទាន	7,635,672	2,342,638	30,886,293	9,546,250
លិខិតធានាដោយធនាគារ	12,938,903	11,824,154	52,337,863	48,183,428
	<u>68,675,704</u>	<u>68,561,331</u>	<u>277,793,223</u>	<u>279,387,424</u>

នៅក្នុងការិយបរិច្ឆេទ ធនាគារបានធ្វើសំវិធានធនទូទៅលើឱនភាពនៃតម្លៃចំនួន 140,772 ដុល្លារអាមេរិក (សមមូល 569,423 ពាន់រៀល) និងសំវិធានធនលើឱនភាពនៃតម្លៃពីផលប៉ះពាល់នៃកូវីដ 19 ចំនួន 463,561 ដុល្លារអាមេរិក (សមមូល 1,875,104 ពាន់រៀល) (2019: 423,858 ដុល្លារអាមេរិក សមមូល 1,717,473 ពាន់រៀល និងពុំមានសំវិធានធនលើឱនភាពនៃតម្លៃពីផលប៉ះពាល់នៃកូវីដ 19 ទេ) ។

ខ. យថាភាពលើពន្ធ

ពន្ធ ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងគិតការប្រាក់ ។ ការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំដុំជាងនៅប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ ។

The smarter way to bank.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

30. សម្ព័ន្ធភាព

ក. អត្តសញ្ញាណនៃសម្ព័ន្ធភាព

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធភាពរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬច្រាសមកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា ។ សម្ព័ន្ធភាពអាចជាបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត ។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធភាពជាមួយភាគទុនិកសំខាន់ៗ និងអ្នកគ្រប់គ្រងសំខាន់ៗ ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល ។ អ្នកគ្រប់គ្រងសំខាន់ៗរួមមាន អភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន ។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំសម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបានជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងៗទៀត ។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងៗទៀតឡើយ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធភាព

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
BRD (Cambodia) Limited				
ចំណាយជួល (អគារ និងបន្ទប់ប្រជុំ)	633,178	548,615	2,581,467	2,222,988
ចំណាយអគ្គីសនី	92,861	79,447	378,594	321,919
ចំណាយលើភាគ - ការចុះឈ្មោះសុខភាព	2,625	2,901	10,702	11,755
ចំណាយលើសេវាកម្មថែទាំ	19,418	-	79,167	-
ចំណាយលើថ្លៃជួលដែលបានបង់មុន	707,850	-	2,885,904	-
ចំណាយការប្រាក់ដែលបានបង់/ ថ្លៃថែទាំគណនី	2,548	-	10,388	-
ចំណាយការប្រាក់	13,473	-	54,930	-

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

30. សម្ព័ន្ធភាព (ត)

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធភាព (ត)

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
Bred IT				
ចំណាយលើការទិញសូហ្វវែរ និង ចំណាយលើការថែទាំ	1,162,906	775,211	4,741,168	3,141,155
ចំណាយលើការអភិវឌ្ឍន៍សូហ្វវែរ	-	122,181	-	495,077
BRED Banque Populaire				
ឥណទានវិបារូបន៍	-	12,004,881	-	48,643,778
ប្រាក់កម្ចី - ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល	68,000,000	32,000,000	277,236,000	129,664,000
ប្រាក់បៀវត្សរបស់អ្នកគ្រប់គ្រងសំខាន់ៗ				
ប្រាក់បៀវត្សរបស់អ្នកគ្រប់គ្រង	532,726	388,658	2,171,924	1,574,842
អត្ថប្រយោជន៍សម្រាប់អ្នកគ្រប់គ្រង	34,988	30,144	142,646	122,143

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

30. សម្ព័ន្ធហិរញ្ញវត្ថុ (ត)

គ. សមតុល្យជាមួយសម្ព័ន្ធហិរញ្ញវត្ថុ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
គណនីត្រូវទូទាត់ទៅសម្ព័ន្ធហិរញ្ញវត្ថុ				
BRED Banque Populaire	-	12,004,881	-	48,919,890
ប្រាក់បញ្ញើរបស់សម្ព័ន្ធហិរញ្ញវត្ថុ				
ការិយាល័យតំណាង Compagnie				
Financiere de la BRED	692,028	1,027,452	2,799,254	4,186,867
BRD (Cambodia) Limited	499,351	717,720	2,019,874	2,924,709
	1,191,379	1,745,172	4,819,128	7,111,576
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារដទៃ				
Bred Banque Populaire - គណនីចរន្ត	-	5,716,765	-	23,295,817

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. ការណែនាំ និងសេចក្តីសង្ខេប

ធនាគារប្រឈមមុខនឹងហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. ការណែនាំ និងសេចក្តីសង្ខេប (ត)

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពីហានិភ័យនីមួយៗខាងលើរបស់ធនាគារដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការរបស់ធនាគារដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើង ព្រមទាំងការគ្រប់គ្រងនូវធនធានរបស់ធនាគារ ។

ក្នុងគោលបំណងដើម្បីរក្សាស្ថេរភាពហិរញ្ញវត្ថុ និងកាត់បន្ថយបន្ទុកនៃអ្នកខ្ចីដែលបានបាត់បង់ប្រាក់ចំណូលចំបង និងជួបប្រទះការលំបាកក្នុងការទូទាត់កម្ចីដោយសារការប៉ះពាល់នៃកំឡុងពេល កូវីដ 19 ធនាគារបានធ្វើការជាមួយអ្នកខ្ចីដែលរងការប៉ះពាល់ និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ។ ឥណទានរៀបចំឡើងវិញ ត្រូវបានរៀបចំដោយគណៈកម្មាធិការត្រួតពិនិត្យឥណទានរបស់ធនាគារដែលជាអ្នកកក់រៀបចំផ្នែកឥណទាន ។ គណៈកម្មាធិការត្រូវតែមានការពិនិត្យយ៉ាងទៀងទាត់លើការវាយតម្លៃលើអ្នកខ្ចីដែលរងផលប៉ះពាល់ដើម្បីវាស់វែងលើផលប៉ះពាល់លើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេនាពេលមានរោគរាតត្បាត ។

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានទទួលខុសត្រូវជាទូទៅសម្រាប់ការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រង ហានិភ័យរបស់ធនាគារ ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការសវនកម្មធនាគារ និងគណៈកម្មាធិការហានិភ័យដែលទទួលខុសត្រូវរៀបចំខ្លួនក្នុងការអនុវត្ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញ និងវិភាគហានិភ័យដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់ ។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ ។ ធនាគារតាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍបរិយាកាសត្រួតពិនិត្យដែលមានវិន័យ និងស្ថាប័ននូវបរិយាកាស ដែលបុគ្គលិកទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ ។

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបគ្រប់គ្រង ដោយអនុលោមតាមគោលការណ៍ និងនីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រាន់នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទាក់ទងនឹងហានិភ័យដែលធនាគារបានប្រឈមមុខ ។ គណៈកម្មាធិការសវនកម្មរបស់ ធនាគារដើរតួនាទីក្នុងការជួយត្រួតពិនិត្យសវនកម្មផ្ទៃក្នុងរបស់ខ្លួន ។ សវនកម្មផ្ទៃក្នុងអនុវត្តទាំងការត្រួតពិនិត្យបទប្បញ្ញត្តិ និងលក្ខណៈពិសេសនៃការគ្រប់គ្រងហានិភ័យ និងនីតិវិធីដែលជាលទ្ធផល ត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀតមិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ធនាគារនានា និងការវិនិយោគលើបំណុលដែលមានវត្ថុបញ្ចាំរបស់ធនាគារ ។ សម្រាប់គោលបំណងរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណានិងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗតាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច ។

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន ។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ ប្រែប្រួល បែប គឺផ្អែកលើឯករាជ្យភាពរបស់នាយកដ្ឋាន កាតព្វកិច្ចក្នុងផ្នែកអាជីវកម្មជំនួញ ។ នាយកដ្ឋានកាតព្វកិច្ច ធ្វើការទាក់ទងនឹងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងការត្រួតពិនិត្យជាបន្តបន្ទាប់នៃកាតព្វកិច្ច។ នាយកដ្ឋាននេះ មានអ្នករួមសហការនៅក្នុងបញ្ជីប្រតិបត្តិការក្នុងតំបន់ដែលក្រៅពីធ្វើការសម្រេចចិត្តឥណទានក៏មានការធានានូវការលើកកម្ពស់ការអនុវត្តផ្តល់ ដើម្បីគ្រប់គ្រងហានិភ័យឲ្យបានពេញលេញ ។

នាយកដ្ឋានកាតព្វកិច្ចលើកឡើងនូវគោលការណ៍ឥណទានរបស់ធនាគារ ដែលត្រូវបានធ្វើឲ្យមានសុពលភាពដោយអ្នកគ្រប់គ្រងបុគ្គលិករបស់ខ្លួននិងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ។ នាយកដ្ឋាននេះធ្វើឲ្យមានសុពលភាពនូវគោលនយោបាយឥណទានរបស់ ក្រុមបុគ្គលិកនៅពេលដែលពួកគេត្រូវបានអនុម័តដោយនាយកដ្ឋានត្រួតពិនិត្យរៀងៗខ្លួន ។ នាយកដ្ឋាននេះឃ្លាំមើលការផ្សព្វផ្សាយនិងការអនុវត្តគោលនយោបាយទាំងនេះនៅក្នុងធនាគារ ។ នាយកដ្ឋានហានិភ័យឥណទាន ស្ថិតនៅក្រោមប្រធានហានិភ័យ ការអនុវត្តន៍ និងការគ្រប់គ្រងអចិន្ត្រៃយ៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងទូទៅ និងរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។

នាយកដ្ឋានហានិភ័យឥណទាន ដែលឯករាជ្យទាំងស្រុងពីផ្នែកជំនួញពាណិជ្ជកម្ម និងនាយកដ្ឋានកាតព្វកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងអចិន្ត្រៃយ៍កម្រិតទីពីរនៃហានិភ័យឥណទាន ។ នាយកដ្ឋាននេះ ធ្វើឲ្យមានសុពលភាពលើគោលនយោបាយឥណទាននៅពេល ដែលពួកគេត្រូវបានកំណត់ដោយប្រធាននាយកដ្ឋានមុនពេលត្រូវបានអនុម័តដោយនាយកដ្ឋានហានិភ័យឥណទានរបស់ BRED HQ និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

ការគ្រប់គ្រងនៅក្នុងហានិភ័យឥណទានទទួលខុសត្រូវដូចខាងក្រោម៖

- ប្រព័ន្ធនៃការផ្តល់អំណាចបន្តដល់បុគ្គល ដែលមានការពិនិត្យជាដាច់ខាតដោយនាយកដ្ឋានកាតព្វកិច្ច និងនាយកដ្ឋានហានិភ័យឥណទាន ។
- ប្រព័ន្ធរាយការណ៍ផ្ទៃក្នុងដែលត្រូវបានដាក់បញ្ចូល ទៅក្នុងដំណើរការធ្វើសេចក្តីសម្រេចលក្ខណៈវិនិច្ឆ័យនៃការរីករាលដាលហានិភ័យ ។
- តាមដាននូវកាតព្វកិច្ច ដោយមានជំនួយពីប្រព័ន្ធស្វ័យប្រវត្តិនៃ “ការត្រួតពិនិត្យទីតាំង” ភាពបិទចេញសម្រាប់ការសាកល្បង និងគណនីខ្វះចន្លោះ ។
- ពង្រឹងការរកឃើញ និងការពារហានិភ័យជាមួយអតិថិជនតាមរយៈសកម្មភាពបុគ្គលិក បណ្តាញបុគ្គលិកនៅតាមសាខា និងឋានានុក្រមឧបករណ៍ត្រួតពិនិត្យ ។
- ការត្រួតពិនិត្យជាអចិន្ត្រៃយ៍ ធ្វើឡើងដោយនាយកដ្ឋានហានិភ័យឥណទានជាប្រចាំតាមរយៈការជ្រើសរើសសំណាកគំរូ ។

(ii). ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការឥណទានធនាគារសម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន ។ ផ្នែកឥណទានធនាគារដាច់ដោយឡែក រាយការណ៍ទៅគណៈកម្មាធិការឥណទានធនាគារ ទទួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគាររួមមានដូចខាងក្រោម ។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទានក្នុងតារាងតុល្យការ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត ។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា ។ ចំពោះបំណុលយថាភាព ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ ។ ចំពោះកិច្ចសន្យាឥណទានការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន %
ធាតុនៅក្នុងតារាងតុល្យការ សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើតម្កល់នៅធនាគារជាតិ ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ទ្រព្យសកម្មផ្សេងៗ សរុប	51,050,334 13,930,219 294,965,356 592,078 360,537,987	206,498,601 56,347,736 1,193,134,865 2,394,955 1,458,376,157	0% 0% 35% 0% 	0% 0% 50% 0% 	100% 100% 15% 100%
ធាតុនៅក្រៅតារាងតុល្យការ កិច្ចសន្យា	68,675,704 	277,793,223 	27% 	63% 	9%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន %
ធាតុនៅក្នុងតារាងតុល្យការ សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើតម្កល់នៅធនាគារជាតិ ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ទ្រព្យសកម្មផ្សេងៗ សរុប	32,291,690 11,235,640 223,938,444 745,712 268,211,486	131,588,637 45,785,233 912,549,159 3,038,776 1,092,961,805	0% 0% 33% 0% 	0% 0% 53% 0% 	100% 100% 14% 100%
ធាតុនៅក្រៅតារាងតុល្យការ កិច្ចសន្យា	68,561,331 	279,387,424 	23% 	70% 	7%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	សាច់ប្រាក់ និង សាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងប្រែប្រទាន ផ្តល់ដល់អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ធនាគារ	51,050,334	13,930,219	-	-	64,980,553
មីក្រូហិរញ្ញវត្ថុ	-	-	11,589,605	-	11,589,605
ឧស្សាហកម្មវាយនភ័ណ្ឌ	-	-	21,941,961	-	21,941,961
ក្រុមហ៊ុនបោះពុម្ព	-	-	3,261,166	-	3,261,166
ប្រព័ន្ធទឹក, លូ, ប្រព័ន្ធបង្ហូរទឹក	-	-	436,106	-	436,106
សំណង់	-	-	10,063,101	-	10,063,101
ការនាំចូល ការនាំចេញ	-	-	71,229,916	-	71,229,916
អាជីវកម្មបោះដុំ	-	-	21,346,888	-	21,346,888
អាជីវកម្មលក់រាយ	-	-	40,228,164	-	40,228,164
សណ្ឋាគារ និងភោជនីយដ្ឋាន	-	-	19,000,340	-	19,000,340
ការដឹកជញ្ជូន និងការស្តុកទុក	-	-	5,908,860	-	5,908,860
ឥណទានអចលនទ្រព្យ	-	-	60,574,865	-	60,574,865
កម្ចីខ្នាតតូចផ្សេងៗ	-	-	1,203,258	-	1,203,258
ផ្សេងៗ	-	-	28,181,126	592,078	28,773,204
សរុប (ដុល្លារអាមេរិក)	51,050,334	13,930,219	294,965,356	592,078	360,537,987
សរុប (ពាន់រៀល – កំណត់សម្គាល់ ១)	206,498,601	56,347,736	1,193,134,865	2,394,956	1,458,376,158

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម (ត)

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	សាច់ប្រាក់ និង សាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅធនាគារ នានា ដុល្លារអាមេរិក	ឥណទាន និងប្រែប្រទាន ផ្តល់ដល់អតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ធនាគារ	41,192,347	11,235,640	-	-	52,427,987
មីក្រូហិរញ្ញវត្ថុ	-	-	26,726,752	-	26,726,752
ឧស្សាហកម្មវាយនភ័ណ្ឌ	-	-	16,374,188	-	16,374,188
ក្រុមហ៊ុនបោះពុម្ព	-	-	2,793,656	-	2,793,656
ប្រព័ន្ធទឹក, លូ, ប្រព័ន្ធបង្ហូរទឹក	-	-	920,817	-	920,817
សំណង់	-	-	5,446,532	-	5,446,532
ការនាំចូល ការនាំចេញ	-	-	54,358,772	-	54,358,772
អាជីវកម្មបោះដុំ	-	-	16,439,573	-	16,439,573
អាជីវកម្មលក់រាយ	-	-	14,716,697	-	14,716,697
សណ្ឋាគារ និងភោជនីយដ្ឋាន	-	-	15,615,190	-	15,615,190
ការដឹកជញ្ជូន និងការស្តុកទុក	-	-	3,305,084	-	3,305,084
ឥណទានអចលនទ្រព្យ	-	-	34,978,732	-	34,978,732
កម្ចីខ្នាតតូចផ្សេងៗ	-	-	18,873,289	-	18,873,289
ផ្សេងៗ	-	-	13,389,162	745,712	14,134,874
សរុប (ដុល្លារអាមេរិក)	41,192,347	11,235,640	223,938,444	745,712	277,112,143
សរុប (ពាន់រៀល – កំណត់សម្គាល់ ១)	167,858,814	45,785,233	912,549,159	3,038,776	1,129,231,982

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន និងទំនាក់ទំនង និងការប្រឈមទៅនឹងហានិភ័យឥណទាន និងបុរេប្រទានធំៗ៖

	នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 31 ខែ ធ្នូ	
	ឆ្នាំ 2020	ឆ្នាំ 2019	ឆ្នាំ 2020	ឆ្នាំ 2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
តាមនិវាសដ្ឋាន៖				
និវាសជន	294,965,356	223,938,444	1,193,134,865	912,549,159
តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	290,361,561	220,149,951	1,174,512,514	897,111,050
កម្ចីបុគ្គលិក	4,603,795	3,788,493	18,622,351	15,438,109
	294,965,356	223,938,444	1,193,134,865	912,549,159
តាមរយៈហានិភ័យ៖				
ហានិភ័យធំៗ (*)	55,376,137	54,477,548	223,996,475	221,996,008
មិនមែនហានិភ័យធំៗ	239,589,219	169,460,896	969,138,390	690,553,151
	294,965,356	223,938,444	1,193,134,865	912,549,159
តាមរយៈលក្ខខណ្ឌអនុគ្រោះ៖				
រៀបចំឡើងវិញ(**)	9,405,687	-	38,046,004	-
មិនរៀបចំឡើងវិញ	285,559,669	223,938,444	1,155,088,861	912,549,159
	294,965,356	223,938,444	1,193,134,865	912,549,159

The smarter way to bank.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

(*) ហានិភ័យធំៗ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់ៗលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យ សំដៅលើចំនួនប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន ឬទាយដ្ឋានដែលនៅសល់ និងឥណទាន ឬទាយដ្ឋានដែលបានអនុម័ត ។

(**) ឥណទានរៀបចំឡើងវិញ គឺជាឥណទានដែលមានលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដើម្បីផ្តល់ការអនុគ្រោះដល់សមភាគី ដែលមានស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ។

(៨). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានាការសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាង ដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើនៅធនាគារនានា និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវបានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

	ទ្រព្យបញ្ចាំ/ពង្រឹងឥណទាន				ឥណទានពុំមាន	
	ទ្រព្យសកម្ម ចល័ត	ប្រាក់បញ្ញើមាន កាលកំណត់	ផ្សេងៗ	សរុប	ការធានា ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-ដុល កិច្ចសន្យា	263,279,528 54,471,644 317,751,172	- - -	575,050 7,677,527 8,252,577	4,570,190 30,450 4,600,640	26,540,588 6,496,083 33,036,671	294,965,356 68,675,704 363,641,060
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-ដុល កិច្ចសន្យា	185,160,630 - 185,160,630	- - -	3,346,945 - 3,346,945	4,436,697 - 4,436,697	30,994,172 68,561,331 99,555,503	223,938,444 68,561,331 292,499,775

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាន
នីមួយៗយោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សង
នាពេលអនាគត ។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់
ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សងអាជីវកម្មលំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ ។

ឥណទានឃ្លាំមើល៖

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួស
កាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូន
បំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្ត
ទុកដាក់ពីគ្រឹះស្ថាន ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់
ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់
ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យ
បញ្ចាំ ។ ចំណាត់ថ្នាក់នេះមានហេតុផលផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួល
រវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិន
ត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ ។
និយាយឲ្យចំទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពី
ប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការលក់ទ្រព្យបញ្ចាំជាដើម ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានក្រោមស្តង់ដារ (ត)៖

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬអសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី ។

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសាធារណៈលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសាធារណៈ	ឥណទានដែលមានឱនភាព
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារនឹងវាស់ការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ ។ វិធីសាស្ត្រទូទៅមានការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាលដោយធ្វើការវាយតម្លៃហានិភ័យឥណទាន ។ ការរំពឹងទុកលើការខាតបង់ឥណទាន រយៈពេល 12 ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3 ។ នាការិយបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសាធុនលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 30 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសាធុន	ឥណទានឃ្លាំមើល	30 ដល់ 90 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	90 ដល់ 180 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	180 ដល់ 360 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 360 ថ្ងៃ	

ឥណទានរយៈពេលខ្លី (1 ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសាធុនលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសាធុន	ឥណទានឃ្លាំមើល	15 ដល់ 30 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	31 ដល់ 60 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	61 ដល់ 90 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 91 ថ្ងៃ	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv) គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល ។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក ។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ គណនីត្រូវចាត់ចំណាត់ថ្នាក់នៅដំណាក់កាលទី 2 ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័តនៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាដំណាច់ ។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី 1) ឬឥណទានមិនដំណើរការ ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ ។

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមលំដាប់ផ្ទៃដើម				
ឥណទានធម្មតា	292,403,043	2,056,982	37,172	294,497,197
ឥណទានឃ្លាំមើល	17,875	211,377	-	229,252
ឥណទានក្រោមស្តង់ដារ	-	-	54,116	54,116
ឥណទានជាប់សង្ស័យ	-	-	95,718	95,718
ឥណទានខាតបង់	-	-	89,073	89,073
	292,420,918	2,268,359	276,079	294,965,356
សំវិធានធនលើការខាតបង់				
- ពីផលប៉ះពាល់ទូទៅ	(3,960,580)	(413,098)	(172,044)	(4,545,722)
- ពីផលប៉ះពាល់នៃកូវីដ 19	(1,980,290)	(206,549)	-	(2,186,839)
	(5,940,870)	(619,647)	(172,044)	(6,732,561)
តម្លៃយោង (ដុល្លារអាមេរិក)	286,480,049	1,648,711	104,035	288,232,795
តម្លៃយោង (ពាន់រៀល-កំណត់សម្គាល់ 5)	1,158,811,798	6,669,036	420,822	1,165,901,656

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	224,022,703	549,924	674	224,573,301
ឥណទានឃ្លាំមើល	15,835	38,664	-	54,499
ឥណទានក្រោមស្តង់ដារ	-	-	120,928	120,928
ឥណទានជាប់សង្ស័យ	-	-	77,355	77,355
ឥណទានខាតបង់	-	-	5,628	5,628
	224,038,538	588,588	204,585	224,831,711
សំវិធានធនលើការខាតបង់	(3,024,520)	(104,180)	(69,146)	(3,197,846)
តម្លៃយោង (ដុល្លារអាមេរិក)	221,014,018	484,408	135,439	221,633,865
តម្លៃយោង (ពាន់រៀល-កំណត់សម្គាល់ 5)	900,632,123	1,973,963	551,914	903,158,000

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត

ធនាគារ ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត ដោយវាយតម្លៃលើថា ហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការ ដែលមានអង្គការអន្តរជាតិ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត (ត)

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលប៉ះពាល់ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់ ។

ឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 នាពេលថ្មីៗនេះ ធនាគារបានកំណត់ថា ថវិកាសេដ្ឋកិច្ចសម្រាប់ឆ្នាំខាងមុខគឺរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាត ដូច្នេះហើយទើបបង្កើតសេណារីយ៉ូសេដ្ឋកិច្ច (និងការបាត់បង់) ថ្មីៗ។

ដើម្បីស្វែងយល់ឲ្យកាន់តែប្រសើរផលប៉ះពាល់ទៅលើការខាតបង់លើឱនភាពនៃតម្លៃដែលបណ្តាលមកពីការបម្រែបម្រួលនៃហានិភ័យ (ការប្រមើលមើលអនាគត) ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានបែងចែកដូចខាងក្រោម៖

- សំវិធានធនលើឱនភាពនៃតម្លៃនៃហានិភ័យក្នុងបរិស្ថានដែលមានស្ថេរភាព និង
- សំវិធានធនលើឱនភាពនៃតម្លៃពីផលប៉ះពាល់នៃកូវីដ 19 ដែលឆ្លើយតបទៅនឹងហានិភ័យជាក់លាក់នៃការផ្លាស់ប្តូរដែលបានរំពឹងទុក។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន
សំវិធានធនខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ ។

	2020			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
នាថ្ងៃទី 1 ខែ មករា	3,024,520	104,180	69,146	3,197,846
- ផ្ទេរទៅដំណាក់កាលទី 1	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី 2	(26,760)	26,760	-	-
- ផ្ទេរទៅដំណាក់កាលទី 3	(1,214)	(5,666)	6,880	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	746,956	318,621	779,838	1,845,415
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទិញថ្មី	2,838,595	246,241	27,896	3,112,732
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(641,228)	(70,488)	(711,716)	(1,423,432)
នាថ្ងៃទី 31 ខែ ធ្នូ (ដុល្លារអាមេរិក)	5,940,869	619,648	172,044	6,732,561
នាថ្ងៃទី 31 ខែ ធ្នូ (ពាន់រៀល-កំណត់សម្គាល់ 5)	24,030,815	2,506,476	695,918	27,233,209

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពី ការរំពឹងទុកលើការខាតបង់ឥណទាន (ត)
សំវិធានធនខាតបង់ (ត)

	2019			
	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
នាថ្ងៃទី 1 ខែ មករា	1,579,611	338	-	1,579,949
- ផ្ទេរទៅដំណាក់កាលទី 1	(10,334)	7,891	2,443	-
- ផ្ទេរទៅដំណាក់កាលទី 2	-	(2)	2	-
- ផ្ទេរទៅដំណាក់កាលទី 3	-	-	-	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(191,357)	73,636	48,399	(69,322)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬបានទិញថ្មី	1,916,071	22,655	18,302	1,957,028
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(269,471)	(338)	-	(269,809)
នាថ្ងៃទី 31 ខែ ធ្នូ (ដុល្លារអាមេរិក)	3,024,520	104,180	69,146	3,197,846
នាថ្ងៃទី 31 ខែ ធ្នូ (ពាន់រៀល-កំណត់សម្គាល់ 5)	12,324,919	424,534	281,769	13,031,222

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020



31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ ។

១. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុន តម្លៃសមស្រប តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំណត់ប្រែប្រួលអត្រាការប្រាក់ ។ សក្តានុពលនៃការធ្លាក់ចុះចំណូល ការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន ។

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់	45,933,245	5,117,089	-	-	-	-	17,249,123	68,299,457	0%-0.08%
សមមូល	4,051,347	5,049,892	4,828,980	-	-	-	-	13,930,219	0.12%-0.80%
ប្រាក់បញ្ញើនៅធនាគារជាតិ									
ឥណទាន និងប្រែប្រួលទានផ្តល់	15,328,041	20,644,387	11,192,167	10,062,250	51,997,248	184,863,585	877,678	294,965,356	4%-18%
ដល់អតិថិជន	-	-	-	-	-	-	592,078	592,078	
ទ្រព្យសកម្មផ្សេងៗ									
	65,312,633	30,811,368	16,021,147	10,062,250	51,997,248	184,863,585	18,718,879	377,787,110	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

	រហូតដល់ ១ ខែ	> 1 - 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ (ត)									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	103,573,534	13,317,986	36,502,001	18,646,346	37,347,819	16,495,900	4,244,061	230,127,647	0%-8%
ប្រាក់បញ្ញើរបស់ធនាគារនានា	3,743,237	13,054,292	10,000,000	-	-	-	317,092	27,114,621	
ប្រាក់កម្ចី	71,930,779	9,888,752	4,697,157	-	-	-	247,261	86,763,949	250%-6.12%
បំណុលកិតិសន្យា	122,689	134,525	154,362	-	4,012,668	2,266,056	-	6,690,300	2.33%-3.24%
បំណុលផ្សេងៗ	-	-	-	-	-	-	1,518,815	1,518,815	
	179,370,239	36,395,555	51,353,520	18,646,346	41,360,487	18,761,956	6,327,229	352,215,332	
	(114,057,606)	(5,584,187)	(35,332,373)	(8,584,096)	10,636,761	166,101,629	12,391,650	25,571,778	
សរុបគំណត់ការប្រាក់									
(សម្បូលហាន់រៀល - កំណត់សម្គាល់ ៥)	(461,363,016)	(22,588,036)	(142,919,449)	(34,722,668)	43,025,698	671,881,089	50,124,224	103,437,842	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលដូចខាងក្រោម៖

	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមូល	1,830,000	-	-	-	-	-	39,362,347	41,192,347	0%-0.65%
ប្រាក់បញ្ញើនៅធនាគារជាតិ	-	1,268,651	1,280,855	8,686,134	-	-	-	11,235,640	0.60%-1.01%
ឥណទាន និងប្រៀបទានផ្តល់ដល់អតិថិជន	3,685,964	22,219,013	10,164,256	4,138,876	55,102,237	127,983,115	644,983	223,938,444	4.25%-18%
ទ្រព្យសកម្មផ្សេងៗទៀត	-	-	-	-	-	-	745,712	745,712	
	5,515,964	23,487,664	11,445,111	12,825,010	55,102,237	127,983,115	40,753,042	277,112,143	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលដូចខាងក្រោម៖ (ត)

	រហូតដល់ ១ ខែ	> 1 - 3 ខែ	> 3 – 6 ខែ	> 6 – 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប	អត្រាការប្រាក់ %
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2019									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	71,942,604	39,083,830	3,137,939	27,322,678	39,686,900	11,614,919	2,990,770	195,779,640	0%-8%
ប្រាក់បញ្ញើរបស់ធនាគារនានា	12,004,881	-	-	-	-	-	-	12,004,881	
	32,012,466	1,239,426	1,250,616	8,457,791	-	-	-	42,960,299	2.8%-3.15%
ប្រាក់កម្ចី	-	-	-	-	-	-	4,080	4,080	
បំណុលនិស្សន្ទវត្ថុ	-	-	-	-	-	-	-	-	
បំណុលភតិសន្យា	54,822	164,867	330,917	666,615	3,624,611	1,847,716	-	6,689,548	2.33%-3.24%
បំណុលផ្សេងៗ	-	-	-	-	-	-	1,316,437	1,316,437	
	116,014,773	40,488,123	4,719,472	36,447,084	43,311,511	13,462,635	4,311,287	258,754,885	
	(110,498,809)	(17,000,459)	6,725,639	(23,622,074)	11,790,726	114,520,480	36,441,755	18,357,258	
	(450,282,647)	(69,276,870)	27,406,979	(96,259,952)	48,047,208	466,670,956	148,500,152	74,805,826	
សរុបគំណតការប្រាក់									
(សមមូលពាន់រៀល - កំណត់									
សម្គាល់ 5)									

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ នឹងមានការកើនឡើង/
(ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម ។ ការវិភាគសន្មតថា រាល់
បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូររូបិយប័ណ្ណបរទេសនៅតែថេរជានិច្ច ។

	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	680,000	(680,000)	680,000	(680,000)
ពាន់រៀល – កំណត់សម្គាល់ 5	2,772,360	(2,772,360)	2,772,360	(2,772,360)

	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	320,000	(320,000)	320,000	(320,000)
ពាន់រៀល – កំណត់សម្គាល់ 5	1,296,640	(1,296,640)	1,296,640	(1,296,640)

៧. ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលបណ្តាលមកពីការប្រែ
ប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. **ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

គ. ហានិភ័យទីផ្សារ (ត)

៧. **ហានិភ័យរូបិយប័ណ្ណបរទេស (ត)**

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុតាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	ពាន់រៀល	ប្រភេទនៃរូបិយប័ណ្ណ សមូលដ្ឋានអាមេរិក			សរុប
		ដុល្លារអាមេរិក	អឺរ៉ូ	បាត	
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០					
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមូល	2,472,778	57,386,253	7,692,617	235,230	68,299,457
ប្រាក់បញ្ញើនៅធនាគារជាតិ	-	13,930,219	-	-	13,930,219
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	30,819,889	264,145,343	120	4	294,965,356
ទ្រព្យសកម្មផ្សេងៗ	-	592,078	-	-	592,078
	33,292,667	336,053,893	7,692,737	235,234	377,787,110

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. **ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**

គ. ហានិភ័យទីផ្សារ (ត)

៧. **ហានិភ័យរូបិយប័ណ្ណបរទេស (ត)**

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុតាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម (ត)៖

	ពាន់រៀល	ប្រភេទនៃរូបិយប័ណ្ណ សមូលដ្ឋានអាមេរិក			សរុប
		ដុល្លារអាមេរិក	អឺរ៉ូ	បាត	
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០					
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	5,461,138	216,755,869	7,208,069	179,509	230,127,647
ប្រាក់បញ្ញើរបស់ធនាគារនានា	8,828,748	18,285,873	-	-	27,114,621
ប្រាក់កម្ចី	18,744,505	68,019,444	-	-	86,763,949
បំណុលកំរិតសន្យា	-	6,690,300	-	-	6,690,300
បំណុលផ្សេងៗ	13,446	1,501,462	3,907	-	1,518,815
	33,047,837	311,252,948	7,211,976	179,509	352,215,332
	244,830	24,800,945	480,761	55,725	25,571,778
	990,337	100,319,823	1,944,678	225,408	103,437,842

ស្ថានភាពទ្រព្យសកម្មសុទ្ធ(បំណុល)

(សមូលពាន់រៀល - កំណត់សម្គាល់ ៥)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(៣). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុតាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក				
	ពាន់រៀល	ដុល្លារអាមេរិក	អឺរ៉ូ	បាត	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់					
សមមូល	2,529,255	32,241,025	6,131,972	290,095	41,192,347
ប្រាក់បញ្ញើនៅធនាគារជាតិ	-	11,235,640	-	-	11,235,640
ឥណទាន និងបុរេប្រទានផ្តល់					
ដល់អតិថិជន	22,475,401	201,463,018	25	-	223,938,444
ទ្រព្យសកម្មផ្សេងៗ	6,640	739,072	-	-	745,712
	25,011,296	245,678,755	6,131,997	290,095	277,112,143
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	3,485,005	185,781,191	6,299,950	213,494	195,779,640
ប្រាក់បញ្ញើពីធនាគារនានា	-	12,004,881	-	-	12,004,881
ប្រាក់កម្ចី	10,947,833	32,012,466	-	-	42,960,299
បំណុលនិស្សន្ទវត្ថុ	-	4,080	-	-	4,080
បំណុលភតិសន្យា	-	6,689,548	-	-	6,689,548
បំណុលផ្សេងៗ	1,401	1,311,237	3,795	4	1,316,437
	14,434,239	237,803,403	6,303,745	213,498	258,754,885
ស្ថានភាពទ្រព្យសកម្ម សុទ្ធ(បំណុល)	10,577,057	7,875,352	(171,748)	76,597	18,357,258
សមមូលដុល្លារអាមេរិក (កំណត់សម្គាល់ 5)	43,101,507	32,092,059	(699,873)	312,133	74,805,826

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(៣). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគរំលោភ

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារ
នាការបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើន
ជាង 5% នៃស្ថានភាពដំបូងសុទ្ធ ត្រូវបានបង្ហាញជាប័ណ្ណដាក់លាក់របស់វានៅក្នុងតារាងខាងក្រោម ។
សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ' ៖

	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	
	-1%	+1%	-1%	+1%
	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក
ពាន់រៀល	(2,448)	2,448	(105,771)	105,771
អឺរ៉ូ	(4,808)	4,808	1,717	(1,717)
បាត	(557)	557	(766)	766
ស្វីសហ្វ្រង់	105	(105)	-	-
	(7,708)	7,708	(104,820)	104,820
ពាន់រៀល – កំណត់សម្គាល់ 5	(31,179)	31,179	(421,167)	421,167

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០



31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ។ ហានិភ័យសាច់ប្រាក់ងាយស្រួលកើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារគ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុលដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា ។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់ ។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង ។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗ នោះទេ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	រហូតដល់ ១ ខែ ដុល្លារអាមេរិក	>1-3 ខែ ដុល្លារអាមេរិក	>3-6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើនៅធនាគារជាតិ ឥណទាននិងបុរេប្រទានផ្តល់ដល់ អតិថិជន ទ្រព្យសកម្មផ្សេងៗ	45,933,245	5,117,089	-	-	-	-	17,249,123	68,299,457
	4,051,347	5,049,892	4,828,980	-	-	-	-	13,930,219
	15,328,041	20,644,387	11,192,167	10,062,250	51,997,248	184,863,585	877,678	294,965,356
	-	-	-	-	-	-	592,078	592,078
	65,312,633	30,811,368	16,021,147	10,062,250	51,997,248	184,863,585	18,718,879	377,787,110

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០		រហូតដល់ ១ ខែ	> ១-៣ ខែ	> ៣-៦ ខែ	> ៦-១២ ខែ	> ១-៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ចំណូលហិរញ្ញវត្ថុ	ប្រាក់បញ្ញើសំអតិថិជន	103,573,534	13,317,986	36,502,001	18,646,346	37,347,819	16,495,900	4,244,061	230,127,647
	ប្រាក់បញ្ញើរបស់ធនាគារនានា	3,743,237	13,054,292	10,000,000	-	-	-	317,092	27,114,621
	ប្រាក់កម្ចី	71,930,779	9,888,752	4,697,157	-	-	-	247,261	86,763,949
	ចំណូលភតិសន្យា	122,689	134,525	154,362	-	4,012,668	2,266,056	-	6,690,300
	ចំណូលផ្សេងៗ	-	-	-	-	-	-	1,518,815	1,518,815
		179,370,239	36,395,555	51,353,520	18,646,346	41,360,487	18,761,956	6,327,229	352,215,332
គម្លាតនៃកាលកំណត់ - ដុល្លារអាមេរិក	(សមមូលពាន់រៀល - កំណត់ សម្គាល់ ៥)	(114,057,606)	(5,584,187)	(35,332,373)	(8,584,096)	10,636,761	166,101,629	12,391,650	25,571,778
		(461,363,016)	(22,588,036)	(142,919,449)	(34,722,668)	43,025,698	671,881,089	50,124,224	103,437,842

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩		រហូតដល់ ១ ខែ	> ១-៣ ខែ	> ៣-៦ ខែ	> ៦-១២ ខែ	> ១-៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ	សាច់ប្រាក់ និងសាច់ប្រាក់សមមូល	1,830,000	-	-	-	-	-	39,362,347	41,192,347
	ប្រាក់បញ្ញើរបស់ធនាគារនានា	-	1,268,651	1,280,855	8,686,134	-	-	-	11,235,640
	ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន-អ្នកល	3,685,964	22,219,013	10,164,256	4,138,876	55,102,237	127,983,115	644,983	223,938,444
	ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	745,712	745,712
		5,515,964	23,487,664	11,445,111	12,825,010	55,102,237	127,983,115	40,753,042	277,112,143

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	រហូតដល់ ១ ខែ		> ១-៣ ខែ		> ៣-៦ ខែ		> ៦-១២ ខែ		> ១-៥ ឆ្នាំ		លើសពី ៥ ឆ្នាំ		សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក			
បំណុលហិរញ្ញវត្ថុ	ប្រាក់បញ្ញើរបស់អតិថិជន	71,942,604	39,083,830	3,137,939	27,322,678	39,686,900	11,614,919	2,990,770	195,779,640				
	ប្រាក់បញ្ញើរបស់ធនាគារនានា	12,004,881	-	-	-	-	-	-	12,004,881				
	ប្រាក់កម្ចី	32,012,466	1,239,426	1,250,616	8,457,791	-	-	-	42,960,239				
	បំណុលនិស្សន្ទវត្ថុ	-	-	-	-	-	-	4,080	4,080				
	បំណុលភតិសន្យា	54,822	164,867	330,917	666,615	3,624,611	1,847,716	-	6,689,548				
បំណុលផ្សេងៗ	-	-	-	-	-	-	-	1,316,437	1,316,437				
	116,014,773	40,488,123	4,719,472	36,447,084	43,311,511	13,462,635	4,311,287	258,754,885					
គម្លាតនៃកាលកំណត់ -													
ដុល្លារអាមេរិក	(110,498,809)	(17,000,459)	6,725,639	(23,622,074)	11,790,726	114,520,480	36,441,755	18,357,258					
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	(450,282,647)	(69,276,870)	27,406,979	(96,259,952)	48,047,208	466,670,956	148,500,152	74,805,826					

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុងបុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ ។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងអ្នកគ្រប់គ្រង ។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម (ផ្តល់អាក្រក់) តាមគណនេយ្យ និងការក្លែងបន្លំ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធភាព និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់ ។ គោលការណ៍ និងវិធានការត្រួតពិនិត្យ ផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវ នីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ ធនាគារ ។

ច. ការគ្រប់គ្រងដើមទុន

១. បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ ធនាគារ ក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់ ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម ។

គោលនយោបាយរបស់ ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

31. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ច. ការគ្រប់គ្រងដើមទុន (ត)

(i). បទប្បញ្ញត្តិដើមទុន (ត)

ដើមទុនបង្ហាញខាងលើនេះ ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយ ដោយធនាគារជាតិនៃកម្ពុជា ដែលមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗ បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត ។ ដូច្នេះ ព័ត៌មានអំពីដើមទុនខាងលើមិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួល ព័ត៌មានអំពីសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

(ii). ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាព នីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

32. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់ដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទ រាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

32. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 7 ៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប ។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគទ្រព្យ និង បរិក្ខារ ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារ ការវិនិយោគជាបំណុល ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់ ។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ហិរញ្ញប្បទាន បុរេប្រទាន និងផ្សេងៗ ទៀត

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគតដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា ។

ឋានានុក្រមតម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន ។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ ធនាគារ ។ ឋានានុក្រមតម្លៃសមស្រប មានដូចខាងក្រោម៖

- កម្រិតទី 1: តម្លៃដកស្រង់ (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នា ។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល ។
- កម្រិតទី 2: ទិន្នន័យដែលមិនមែនជាតម្លៃដកស្រង់ដែលមាននៅក្នុងកម្រិតទី 1 ដែលអាចធ្វើការអង្កេត បានសម្រាប់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ (ឧទាហរណ៍ដូចជាតម្លៃ) ឬដោយប្រយោល (ឧទាហរណ៍កើតចេញពីតម្លៃ) ។
- កម្រិតទី 3: ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន (ទិន្នន័យមិនអាចអង្កេតបាន) ។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុលដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

32. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ឋានានុក្រមតម្លៃសមស្រប (ត)

ធនាគារ មិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមតម្លៃសមស្របទេ។ តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន។ ដោយសារតម្លៃសមស្របពុំអាច វាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារ ឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និង បំណុលទាំងនោះ ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញ ក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប ។

33. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គមភាព នៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ លើកលែងតែមានការបង្ហាញ ផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រចាំប័ណ្ណ ត្រូវបានប្តូរទៅជាប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃ ប្រតិបត្តិការនោះ ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមរូបិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការ ប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំធៀបនឹងរំលស់ថ្លៃដើម ជាប័ណ្ណបរទេសដែលបានប្តូរដោយប្រើ អត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប័ណ្ណបរទេស ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របជាប័ណ្ណបរទេសត្រូវបានប្តូរទៅជា រូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់ ។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប័ណ្ណបរទេសត្រូវបានប្តូរដោយ ប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

១. ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន ប្រាក់កម្ចី និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមាន ប្រតិបត្តិការ ។ ទ្រព្យហិរញ្ញវត្ថុផ្សេងទៀត ទទួលស្គាល់នៅកាលបរិច្ឆេទ ដែល ធនាគារក្លាយជាភាគីកិច្ចសន្យា ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែល មិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (FVTPL) ឬកន្លែងថ្លៃដើមប្រតិបត្តិការ ដែលកើត មកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ ។

២. ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់តាមការវាស់វែង រំលស់ថ្លៃដើម FVOCI ឬ FVTPL ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាម កិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរទឹកប្រាក់ ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (SPPI) ។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាម កិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង

លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ ចំពោះលំហូរទឹកប្រាក់ ដែល សម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ (SPPI) ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូងធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL និងលុបបំបាត់ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង ។

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិត សំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅ អ្នកគ្រប់គ្រង ។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម ។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃគំរូអាជីវកម្ម (ត)

- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឱ្យ សម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ ធនាគារ ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ ។

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង ។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុរួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលអាចធ្វើឱ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(១). ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់

ក្នុងការវាយតម្លៃ ធនាគារ ពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិត ធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្ម ដាក់លាក់ (ដូចជា ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រា) ។

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយ ធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជនក៏មានកំហិត ធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន) ។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ ។ ជាទូទៅ ធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជនក្នុងការទូទាត់សងតាមកិច្ចសន្យាទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជន គឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(១). ការចាត់ចំណាត់ថ្នាក់ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន (ត)

- ហានិភ័យរបស់ ធនាគារក្នុងការបាត់បង់ទ្រព្យសកម្មទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានា គឺជាទ្រព្យទាំងអស់ដែលអតិថិជនមានឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើ ធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែង តែក្នុងអំឡុងពេលដែល ធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

(២). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាខាធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែល ធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ ១). តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង ២). ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតកំណត់ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុកថាផុតអាណត្តិ ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវឈប់ទទួលស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់ ។
- ប្រសិនបើលំហូរទឹកប្រាក់ ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើមជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង ។ ប្រសិនបើ ធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបាន លុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី) ។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃហិរញ្ញវត្ថុ ហើយក្នុងករណីនេះ មានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះ ធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬខាត ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ ។
- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម ។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង ។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។ តម្លៃតបស្នងរួមមាន ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ ។

(៧). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវបានកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែ ធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការ កាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា ។

(៧). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការិយបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពដំបូង ដែល ធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិន អនុវត្តកាតព្វកិច្ច ។

ធនាគារ វាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន ។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប (ត)

ប្រសិនបើមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះ ធនាគារ ត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន ។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល ។ ប្រសិនបើ ធនាគារ កំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពី តម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យ ដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ ។

បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះ ធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter
way to bank.

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប (ត)

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយ ធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬ ហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់ ។ ការកែតម្រូវត្រឹមកម្រិតទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវ តម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺ ត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋានការកែតម្រូវហានិភ័យដែលពាក់ព័ន្ធនៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវបានចាត់ចែងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់ ។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទ នៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង ។

(៧). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការបាត់បង់ ការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter
way to bank.

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ (ត)

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល លើកលែងតែធននីខាងក្រោមដែលត្រូវវាស់វែងតាម ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការិយបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីកតិកាសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។

ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ គឺជាផ្នែកនៃ ការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 1” ។

ការរំពឹងទុកលើការខាតបង់ឥណទាន មួយអាយុកាល (Life-time ECL) គឺជា ការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ ។ ឧបករណ៍ហិរញ្ញវត្ថុដែល បានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទាន ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2” ។

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន នោះ ធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធ និងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬ ប្រឹងប្រែងខ្ពស់ ។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត ។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូងសំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលសាខាធនាគារប្រឈមនឹងហានិភ័យឥណទាន ។

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថាតើមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរាយការណ៍ ។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការខកខានសងមិនតិចជាងរយៈពេលចំនួន 30 ថ្ងៃ ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល ។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងនេះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ធនាគារពិចារណាថាការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហួសកាលកំណត់សងស្មើ ឬលើសពី 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាង ឬស្មើ 15 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ។

ការវាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន ។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែល ធនាគាររំពឹងទុកថានឹងទទួលបាន) ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត ។
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែល ធនាគាររំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”);
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ និង LGD និង EAD ។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD ។

ដោយសារតែ ដំណាក់កាលទី 2 លាតត្រដាងនូវការបង្ហាញ របស់ Watch List PD ដែលត្រូវបានប្រើសម្រាប់តម្រូវការមូលនិធិផ្ទាល់របស់ហានិភ័យឥណទានលើការបង្ហាញ Watch List ។ គោលនយោបាយផ្តល់ឥណទានរបស់ធនាគារអនុវត្តតាមគោលការណ៍ និងវិធានទូទៅដែលបានកំណត់ស្របតាមវិធីសាស្ត្រផ្តល់ឥណទានរបស់ BRED Group ។ ផ្នែកសំខាន់នៃការបង្ហាញឥណទានរួមទាំងឯកសារផ្តល់ព័ត៌មានត្រូវបានបង្ហាញជូនគណៈកម្មាធិការឥណទាន របស់ ធនាគារសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ។ ជាលទ្ធផល ធាតុដែលមានក្នុងបញ្ជី បានគេរំពឹងថានឹងដំណើរការពីដំណើរការផ្តល់ឥណទានស្រដៀងគ្នានឹងបង្ហាញអាកប្បកិរិយាស្រដៀងគ្នានៅក្នុងលក្ខខណ្ឌនៃការខកខាន ។

យោងតាមវិធីសាស្ត្រក្នុងបញ្ជីតាមដាន BRED Group ហានិភ័យឥណទានដែលមាននៅចំណាត់ថ្នាក់ឥណទានថ្នាក់ទី 14 និងខ្ពស់ជាងនេះត្រូវបានបញ្ចូលក្នុងបញ្ជីតាមដាន ។

ការលាតត្រដាងបែបនេះមាន PD យ៉ាងតិចស្មើនឹង 11,73% ។ PD ដែលនៅចំណាត់ថ្នាក់ទី 14 ត្រូវបានយកមកពិចារណាសម្រាប់ដំណាក់កាលទី 2 ជាមួយការអនុវត្តឥណទានរបស់ BRED Group ។

ធនាគារប៉ាន់ប្រមាណប៉ារ៉ាម៉ែត្រ LGD ដោយកំណត់ការបង់សងមិនតាមកិច្ចសន្យានៅកំរិត 45 ភាគរយដែលត្រូវនឹងប៉ារ៉ាម៉ែត្រ Basel IRBF សម្រាប់បណ្តឹងទាមទារសំណងជាន់ខ្ពស់លើសាជីវកម្ម រដ្ឋអធិបតេយ្យ និងធនាគារដែលមិនបានធានាដោយវត្ថុបញ្ចាំដែលបានទទួលស្គាល់ ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង ។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់ ។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង ។ សម្រាប់កាតព្វកិច្ចឲ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 1 ធនាគារវាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង ។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែល ធនាគារមានសិទ្ធិដើម្បីទាមទារការសង ត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា ។

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬទេ ហើយ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាត្រូវបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់ ។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់ ។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3” ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែល ធនាគារ មិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ ។

សំវិធានធនសម្រាប់ ការរំពឹងទុកលើការខាតបង់ឥណទាន នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវ លំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី ។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់ ។

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលសន្តាននៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

ង. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន ។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធរួច ។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ច. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតឡើងលើកាតព្វកិច្ច រវាងសំវិធានធន ស្របតាម ស.វ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 និងសាកលវិទ្យាល័យ លេខ ធ7-018-001 ស.វ.ឆ.ណ ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.វ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ 72 ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ប្រការ 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.វ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ ។

ឆ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃដែលមិនអាចប្រមូលមកវិញបាន ។

ជ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឈ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំរិតបង្កតាមតម្លៃសមស្រប ឬកម្រិតប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

ញ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃ ប្រសិនបើមាន ។

ដ. ទ្រព្យ និងបរិក្ខារ

(i) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គុរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គុរ ។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ ។ ថ្លៃដើមនៃទ្រព្យសកម្មដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយ

គណនេយ្យលើថ្លៃដើមប្រាក់កម្ចី ។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរលើការការពារហានិភ័យលំហូរទឹកប្រាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ ។

ការទិញសូហ្វវែរដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ ។



The smarter way to bank.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យ និងបរិក្ខារ (ត)

(៧). ចំណាយបន្ទាប់ (ត)

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ ចំណូលផ្សេងៗ និង ចំណាយផ្សេងៗ នៅក្នុងចំណេញ ឬខាត ។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល នៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន ។ តម្លៃយោង នៃធាតុដែលបានជំនួសនោះ ត្រូវឈប់ទទួលស្គាល់ជាចំណេញ ឬខាត ។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

(៨). រំលស់

ថ្លៃដើមនៃការជំនួសធាតុនៃទ្រព្យ និងបរិក្ខារ ត្រូវបានទទួលស្គាល់តាមតំលៃយោង ប្រសិនបើផលចំណេញសេដ្ឋកិច្ចនាពេលអនាគតដែលមាននៅក្នុងសមាសធាតុ ចូលមកធនាគារហើយការចំណាយអាចត្រូវបានវាស់វែងបាន។ តំលៃយោង របស់ធាតុដែលត្រូវបានជំនួស មិនត្រូវបានទទួលស្គាល់ថាចំណេញឬខាតឡើយ ។ ថ្លៃដើមនៃការបម្រើទ្រព្យ បរិក្ខារប្រចាំថ្ងៃ ត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញឬខាតបង់ដែលបានកើតឡើង។ រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា ។

សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក ។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើ មូលដ្ឋានរំលស់ថេរ លើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ ។

ទ្រព្យសកម្មដែលបានជួល ត្រូវបានរំលស់តាមរយៈពេលជួល ឬអាយុកាលប្រើប្រាស់របស់វាមួយណាដែលខ្លីជាង លើកលែងតែមានហេតុផលច្បាស់លាស់ថា ធនាគារនឹងទទួលបានកម្មសិទ្ធិនៅចុងបញ្ចប់នៃរយៈពេលនៃការជួល ។ ដីទំនេរមិនត្រូវបានរំលស់នោះទេ ។



The smarter way to bank.

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យ និងបរិក្ខារ (ត)

(៨). រំលស់ (ត)

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន ។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	ឆ្នាំ
បរិក្ខារការិយាល័យ	5 ដល់ 10
ឧបករណ៍សម្ភារៈ	5 ដល់ 10
បរិក្ខារផ្នែកព័ត៌មានវិទ្យា និងកុំព្យូទ័រ	5
យានយន្ត	5

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប ។

ទ្រព្យកំពុងបង្កើត មិនត្រូវបានរំលស់រហូតដល់ទ្រព្យនោះត្រូវបានបញ្ចប់ហើយដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម។

ប. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គុរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គុរ ប្រសិនបើមាន ។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់ ។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី 5 ទៅ 20 ឆ្នាំ តាមវិធីសាស្ត្ររំលស់ថេរ ។ ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង ។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថា តើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង ។

ដើម្បីវាយតម្លៃថា តើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារ ធ្វើការវាយតម្លៃ ថា តើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ
- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ។ ធនាគារមានសិទ្ធិនេះ នៅពេលដែល ធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម ។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះ ធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
 - ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
 - ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់ ។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាអ្នកជួល

ការរៀបចំឲ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងលើការចូលទៅដល់ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា ។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុន ថ្ងៃចាប់ផ្តើមភតិសន្យា ឬកថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន ។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេល តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន ។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា ។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងការិយាល័យ 3 – 10 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឧ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាអ្នកជួល (ត)

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាអថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត ។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់ ។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់ លើការធានាតម្លៃដែលនៅសល់ ។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង 12 ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ដែលរួមមានបរិក្ខារព័ត៌មានវិទ្យា ។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះ តាមមូលដ្ឋានរំលស់ថេរទៅតាមរយៈពេលនៃភតិសន្យា ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ល. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។

ណ. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន ។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើ ធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់ ។

(ii). អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន ។ អត្ថប្រយោជន៍និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្ន ។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង ។

ត. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែល ធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ថ. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះឲ្យមកស្មើនឹង៖

អត្រាការប្រាក់ប្រសិទ្ធភាព(ត)

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ការរំពឹងទុកលើការខាតបង់ឥណទាន) ។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទាន ដែលរំពឹងទុក (ការរំពឹងទុកលើការខាតបង់ឥណទាន) ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព ។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក ។



កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

The smarter way to bank.

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ថ. ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ទ. កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព ។

ចំណូលកម្រៃ និងជើងសារផ្សេងទៀត ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម ។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុង ស.វ.ហ.អ.ក 9 និងដោយផ្អែកនៅក្នុង ស.វ.ហ.អ.ក 15 ។ ក្នុងករណីនេះ ជាដំបូង ធនាគារត្រូវអនុវត្ត ស.វ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.វ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់ ។

ធរ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មជាប់ កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍ នីមួយៗ ដើម្បីកំណត់ថា តើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបាន របស់ទ្រព្យសកម្មត្រូវបានធ្វើឡើង ។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេល តែមួយ ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន ។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង្អស់ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់ ។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ធរ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ។ ការខាតបង់លើឱនភាពនៃតម្លៃនៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជ្រាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជ្រាសមកវិញ ត្រឹមត្រូវតាមតម្លៃដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ ។

ន. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាគ្រាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ការចំណាយផ្សេងទៀត” ។

៧. ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. ពន្ធលើប្រាក់ចំណេញ (ត)

៣. ពន្ធពន្យារ (ត)

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមត្រូវដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន ។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជ្រាបសមរិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង ។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍ ។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែល ធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុលអាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌ ជាក់លាក់ណាមួយ ។

ប. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃកាតព្វកិច្ចនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2020

33. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។

៣. ស្តង់ដារថ្មី វិសោធនកម្មលើបទដ្ឋាន និង ការបកស្រាយមិនទាន់ត្រូវបានអនុវត្ត

ស្តង់ដារថ្មី ការកែប្រែ និងការបកស្រាយថ្មីមួយចំនួន ទាក់ទងនឹងស្តង់ដារដែលមានស្រាប់បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2020 ដែលការអនុវត្តមុនកាលកំណត់ត្រូវបានអនុញ្ញាត ។ យ៉ាងណាមិញ ធនាគារមិនទាន់បានអនុវត្តនូវស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែទាំងនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ ។

ស្តង់ដារ និងការបកស្រាយដែលបានធ្វើវិសោធនកម្មដូចខាងក្រោមមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់គួរឲ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារនោះទេ៖

- កូវីដ-19៖ សម្បទានជួលដែលពាក់ព័ន្ធ (វិសោធនកម្មលើ ស.រ.ហ.អ.ក 16)
- ការបំពេញតាមកិច្ចសន្យា៖ តម្លៃនៃការបំពេញកិច្ចសន្យា (វិសោធនកម្មលើ ស.គ.អ.ក 37)
- វិសោធនកម្មសេចក្តីយោងទៅក្របខណ្ឌនៅក្នុងស្តង់ដារ ស.រ.ហ.អ.ក (វិសោធនកម្មលើ ស.រ.ហ.អ.ក 3)
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ ការលក់មុននឹងការដាក់ប្រើប្រាស់ (វិសោធនកម្មលើ ស.គ.អ.ក 16) និង
- ចំណាត់ថ្នាក់បំណុលដែលជាបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក 1) ។



**The smarter
way to bank.**

BRED Bank (Cambodia) Plc. | Registration: 00002982 | Postal Code: 12210
Head Office: No. 30, Preah Norodom Boulevard, Sangkat Phsar Thmey 3, Khan Daun Penh, PhnomPenh, Cambodia.
Freephone: 1800 20 1234 | International: +855 23 999 222 | bredcambodia.com